



សៀវភៅណែនាំ

ស្តីពី

មូលនិធិ វ័យ នៅក្នុង

ប្រទេសកម្ពុជា

ខែ មករា ឆ្នាំ ២០១៨



មាតិកា






១. លិខិតពី.....	៣
២. តើមានមូលនិធិប្រភេទអ្វីខ្លះដែលត្រូវបានផ្តល់ឲ្យ.....	៦
៣. តើត្រូវដាក់ពាក្យសំណើគម្រោងដោយរបៀបណា ?.....	៧
៤. តើសំណើគម្រោងរបស់អ្នកត្រូវបានវាយតម្លៃដោយរបៀបណា ?.....	១៣
៥. ប្រសិនបើសំណើគម្រោងរបស់អ្នកមិនបានជោគជ័យ.....	២១
៦. បន្ទាប់ពីមូលនិធិត្រូវបានផ្តល់ឲ្យ.....	២១
៧. ការក្លែងបន្លំ និងអំពើពុករលួយ.....	២៦

១. វិធានការ.....

អង្គការសហប្រជាជាតិបានសន្យានៅក្នុងសេចក្តីប្រកាសរបស់ខ្លួនអំពីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដែលផ្តោតលើការធ្វើដំណើររួមគ្នា ដើម្បីលុបបំបាត់ភាពក្រីក្រ និងអសមធម៌ ដោយមិនទុកអ្នកណាម្នាក់ចោលឡើយ ។ លើសពីនេះទៀត អ្នកដែលងាយរងគ្រោះ និងទទួលបានការរើសអើងនឹងត្រូវបានចាត់ទុកជាក្រុមអាទិភាព ហើយយើងនឹងខិតខំប្រឹងប្រែងដើម្បីជួយដល់ក្រុមជនដែលងាយរងគ្រោះជាងគេឱ្យបានច្រើនជាទីបំផុត ។

ដើម្បីចូលរួមឱ្យសម្រេចបានការសន្យាខាងលើនេះ ក្រសួងការបរទេសរបស់ប្រទេសហូឡង់ដ៍ បានរៀបចំឱ្យមាននូវមូលនិធិពិសេសមួយដែលហៅថា វ៉ែយ ដោយមានគោលបំណងជួយគាំទ្រក្រុមដែលក្រុមជនដែលងាយរងគ្រោះ និងរើសអើងជាងគេដើម្បីឱ្យពួកគេទទួលបាននូវធនធាន សេវាសង្គម និងសាធារណៈ និងចូលរួមក្នុងផ្នែកនយោបាយ។ វ៉ែយ គឺជាកម្មវិធីដ៏សំខាន់មួយរបស់ក្រសួងការបរទេសនៃប្រទេសហូឡង់ដ៍ ដែលស្តីពី កិច្ចសន្ទនាទូទៅ និងកិច្ចសន្ទនាគោលនយោបាយ (ការស្វែងរកការគាំទ្រមតិ)² ដែលមានគោលបំណងពង្រឹងសមត្ថភាពផ្នែកបញ្ចុះបញ្ចូល និងការស្វែងរកការគាំទ្រមតិរបស់អង្គការសង្គមស៊ីវិល (នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសដែលមានចំណូលកម្រិតមធ្យម) ដើម្បីបង្កើនការចូលរួមឱ្យបានពេញលេញនៅក្នុងដំណើរការអភិវឌ្ឍន៍ប្រទេស។ អង្គការអុកស្វាម រួមជាមួយនឹងអង្គការហ៊ីរ៉ូស ជាប្រតិបត្តិការរបស់កម្មវិធី វ៉ែយ នៅក្នុងប្រទេសចំនួន១០³។ អង្គការអុកស្វាម ប្រចាំប្រទេសកម្ពុជា ជាអ្នកសម្របសម្រួលកម្មវិធី វ៉ែយ នៅប្រទេសកម្ពុជា។

វ៉ែយ ផ្តោតលើក្រុមគោលដៅចំនួនប្រាំ ផ្អែកលើការវិភាគអំពីបរិបទនិងស្ថានភាពទៅតាមប្រទេសនីមួយៗ៖


-  ជនពិការ
-  អ្នកស្រឡាញ់ភេទដូចគ្នា អ្នកស្រឡាញ់ភេទទាំងពីរ អ្នកដែលប្តូរភេទ
-  ស្ត្រីដែលទទួលបានការកេងប្រវ័ញ្ច ការរំលោភបំពាន និងអំពើហិង្សា
-  ក្រុមមនុស្សដែលទទួលបានការរើសអើងដូចជា មនុស្សវ័យក្មេង និងចាស់ជរា
-  ជនជាតិដើមភាគតិច

¹<https://sustainabledevelopment.un.org/post2015/transformingourworld>
²<https://www.government.nl/binaries/government/documents/parliamentary-documents/2015/07/01/voice-the-accountability-fund-and-the-participation-of-civil-society-organisations-in-theme-based-calls-for-proposals/letter-to-parliament-on-voice.pdf>
³ The Voice focus countries are: Mali, Niger, Nigeria, Kenya, Tanzania, Uganda, Indonesia, Philippines, Laos and Cambodia.

តាមការវិភាគបរិបទនៃប្រទេសកម្ពុជា មូលនិធិ វ័យ នៅកម្ពុជា ផ្ដោតលើចំណុចប្រសព្វនិងទំនាក់ទំនងរវាង ក្រុមគោលដៅដូចខាងក្រោម៖

ចំណុចប្រសព្វសំខាន់បំផុតដែលបានកំណត់រវាងក្រុមទាំងអស់ គឺភាពងាយរងគ្រោះកើនឡើងក្នុងក្រុម នីមួយៗ សម្រាប់ស្ត្រី និងកុមារី ។ ស្ត្រីនៅក្នុងក្រុមទាំងអស់ គឺមានភាពងាយរងគ្រោះកាន់តែច្រើន ប្រឈមនឹងអត្រា ខ្ពស់នៃភាពក្រីក្រ ឱកាសសេដ្ឋកិច្ចទាប អត្រាខ្ពស់នៃអំពើហិង្សា ស្ថានភាពសុខភាពមិនល្អ និងភាពងាយរងគ្រោះផ្សេង ទៀតបើធៀបទៅនឹងបុរសនៅក្នុងក្រុមដូចគ្នា។ ស្ត្រីវ័យចំណាស់ប្រឈមនឹងបញ្ហាលំបាកសេដ្ឋកិច្ចនិងសុខភាពច្រើន ជាង បុរសវ័យចំណាស់ ហើយក្មេងស្រីមានលទ្ធភាពទទួលបានការអប់រំតិចជាងក្មេងប្រុស ។ ស្ត្រីជនជាតិដើមភាគតិច គឺមិនសូវបានកាន់មុខតំណែងជាអ្នកដឹកនាំ ឬមានការសម្រេចចិត្តមានអំណាចតិចជាងបុរសជនជាតិដើមភាគតិច ស្ត្រី ប្តូរភេទនិងស្ត្រីស្រឡាញ់ភេទដូចគ្នាប្រឈមមុខនឹងអំពើហិង្សាច្រើនជាងបុរសស្រឡាញ់ភេទដូចគ្នា ស្ត្រីពិការគឺច្រើនតែ ជួបប្រទះការរំលោភបំពានមិនមែនដោយសារដៃគូ ជាងបុរសពិការ ។ កត្តាទាំងនេះ បានឆ្លុះបញ្ចាំងពីបញ្ហាវិសមភាព យេនឌ័រដែលជាបញ្ហាទាំងអស់ក្នុងចំណោមក្រុមគោលដៅ។ ផលប៉ះពាល់យេនឌ័រគឺមានវត្តមាននៅក្នុងការវិភាគដោយ ឡែកសម្រាប់ក្រុមនីមួយៗ ។

រូបភាពនេះបង្ហាញយ៉ាងច្បាស់ពីស្ថានភាពខាងលើ ហើយសំណើគម្រោងដែលឆ្លើយតបនឹងការរើសអើងផ្ទះៗ ទាំងនេះ នឹងមានអាទិភាពខ្ពស់ក្នុងការទទួលបានថវិកា៖



ជារឿយៗ មានការលំបាកណាស់ក្នុងការចូលទៅដល់ក្រុមទាំងនេះ។ ដូច្នេះ ជាការចាំបាច់ក្នុងការប្រើប្រាស់នូវ វិធីសាស្ត្រ ដែលមានលក្ខណៈច្នៃប្រឌិតផ្សេងៗ ក្នុងការពង្រឹងសមត្ថភាព បញ្ចុះបញ្ចូលនិងនិងការស្វែងរកការគាំទ្រមតិ ក៏ដូចជា ការបង្កើនភាពអង់អាច ។ ដំណើរការផ្សារភ្ជាប់ និងរៀនសូត្រពីការការងារខាងលើនេះ គឺជាចំណុចសំខាន់របស់ កម្មវិធី ដើម្បីជម្រុញឱ្យមានការចែករំលែកមេរៀននិងបទពិសោធន៍ និងផ្តល់ជាវេទិកាសម្រាប់ការរៀនសូត្រទៅវិញទៅ មក និងការលើកស្ទួយសិទ្ធិអំណាចរបស់ក្រុមដែលងាយរងគ្រោះ និងមានការរើសអើង។ វ័យ មានរយៈពេលប្រាំឆ្នាំ (២០១៦-២០២០) ដែលមានថវិកាសរុបចំនួន ៥០លានអឺរ សម្រាប់ប្រើប្រាស់លើមូលនិធិ ការគ្រប់គ្រង និងការផ្សា

ភ្ជាប់ និងការរៀនសូត្រ។ ក្នុងនោះមានទឹកប្រាក់ចំនួន ៣៥ លានអឺរ សម្រាប់មូលនិធិទាំង១០ប្រទេស ហើយ មូលនិធិ វ៉ៃយ មានចាប់ពី ២០១៦ ដល់ ២០២០ ។

ព័ត៌មានបន្ថែមមាននៅគេហទំព័រ www.voice.global រួមទាំងការប្រកាសដាក់សំណើគម្រោង និងព័ត៌មាន ពាក់ព័ន្ធផ្សេងៗ អំពីអ្នកទទួលបានមូលនិធិ វ៉ៃយ ។

សៀវភៅណែនាំនេះ គឺជួយដល់អង្គការឬក្រុមដែលមានសក្តានុពល ដើម្បីជួយពួកគេធ្វើការសម្រេចចិត្តក្នុងការ ដាក់សំណើគម្រោង និងរបៀបនៃដាក់សំណើគម្រោង និងការធ្វើរបាយការណ៍។ អ្នកអាចផ្តល់យោបល់និងអនុសាសន៍ មកកម្មវិធី វ៉ៃយ ដើម្បីឲ្យក្រុមការងារអាចកែលម្អរបៀបផ្តល់មូលនិធិរបស់ខ្លួន តាមរយៈ hello@voice.global ។

អរគុណចំពោះការចូលរួមជាមួយយើងខ្ញុំ!

២. តើមានមូលនិធិប្រភេទអ្វីខ្លះដែលត្រូវបានផ្តល់ឱ្យ?

មូលនិធិរបស់ វ៉ែយ តាក់តែងឡើងដើម្បីគាំទ្រដល់ក្រុមដែលទើបកើតថ្មីក្រៅផ្លូវការ ក៏ដូចជាអង្គការ និងបណ្តាញដែលបានចុះបញ្ជីផ្លូវការ ដែលមានគណនីធនាគារ ជាក់លោះរបស់បេក្ខជន (វាអាចធ្វើបានជាមួយស្ថាប័នមីក្រូហិរញ្ញវត្ថុ)។ ប្រភេទមូលនិធិមានដូចខាងក្រោម៖



មូលនិធិសម្រាប់ពង្រឹងសិទ្ធិនិងភាពអង់អាច ៖ សំដៅដល់ក្រុមដែលទើបកើតថ្មីក្រៅផ្លូវការ ឬអង្គការសង្គមស៊ីវិលដើម្បីលើកស្ទួយការយល់ដឹង បង្កើតភាពជាអ្នកដឹកនាំ ភាពជឿជាក់និងជំនាញ ដើម្បីធ្វើការកាត់បន្ថយការរើសអើងក្រុមដែលងាយរងគ្រោះ ។ មូលនិធិខ្នាតតូច មានរយៈពេលតិចបំផុត **១២ខែ** និងច្រើនបំផុត**២៤ខែ** ដែលបង្កលក្ខណៈងាយស្រួលសម្រាប់ក្រុមដែលទើបកើតថ្មីមិនទាន់បានចុះបញ្ជីជាផ្លូវការ អាចដាក់សំណើគម្រោង តាមរយៈភាពជាដៃគូជាមួយអង្គការ ឬក្រុមដែលបានចុះបញ្ជីជាផ្លូវការរួច។ អង្គការ និងក្រុមដែលមានចំណាប់អារម្មណ៍ អាចដាក់សំណើគម្រោង និងរបាយការណ៍របស់ខ្លួនជាភាសាខ្មែរ ដែលត្រូវទៅនឹងលក្ខណៈវិនិច្ឆ័យរបស់កម្មវិធី វ៉ែយ ។ មូលនិធិនេះមានទំហំចាប់ពី ៥.០០០ដុល្លារ ដល់ ២៥.០០០ដុល្លារ។



មូលនិធិសម្រាប់ការស្វែងរកការគាំទ្រមតិប្រកបដោយប្រសិទ្ធភាព៖ ផ្តោតលើអង្គការនិងបណ្តាញនានា ដើម្បីពង្រឹងប្រសិទ្ធភាព សមត្ថភាពផ្នែកបញ្ចុះបញ្ចូល ការស្វែងរកការគាំទ្រមតិ និងបង្កើនសម្លេងរបស់ក្រុមជនដែលងាយរងគ្រោះនិងដែលត្រូវបានគេរើសអើង។ មូលនិធិសម្រាប់ការស្វែងរកការគាំទ្រប្រកបដោយប្រសិទ្ធភាពដែលជាក់លាក់សម្រាប់ប្រទេសនីមួយៗមានទំហំទឹកប្រាក់ពី ២៥.០០០ដុល្លារ ដល់ ២០០.០០០ដុល្លារសម្រាប់រយៈពេលចន្លោះពី**១៨ ទៅ៣៦ខែ**។



មូលនិធិសម្រាប់ការច្នៃប្រឌិតថ្មីៗ និងការរៀនសូត្រ៖ ផ្តោតទៅលើអង្គការសង្គមស៊ីវិលដែលចង់រៀនសូត្រពីការច្នៃប្រឌិត/សាកល្បងនិងពង្រីកវិធីសាស្ត្រនិងគំនិតថ្មីៗ ដែលផ្តោតលើការបង្កើតថ្មីដោយយកមនុស្ស(ក្រុមគោលដៅ)ជាចំបងដែលមានបរិបទជាក់លាក់និងពាក់ព័ន្ធនឹងក្រុមគោលដៅដើម្បី **បង្កើនភាពអង់អាច បង្កើនសំលេង/ស្វែងរកមតិគាំទ្រប្រកបដោយប្រសិទ្ធភាពសម្រាប់ក្រុមដែលងាយរងគ្រោះ និងក្រុមដែលត្រូវបានគេរើសអើង** ចំពោះការចូលរួមពេញលេញក្នុងសង្គម។ មូលនិធិនេះមានទឹកប្រាក់ពី**៥.០០០ដុល្លារ ដល់ ២០០.០០០ដុល្លារសម្រាប់រយៈពេល១២ខែ និងច្រើនបំផុត២៤ខែ**។



មូលនិធិសម្រាប់សកម្មភាពបន្ទាន់ភ្លាមៗ៖ បង្កើតភាពបត់បែនក្នុងការធ្វើសកម្មភាពរួមគ្នាដើម្បីដោះស្រាយបញ្ហាជាក់លាក់/ចាប់យកឱកាសដែលកើតឡើងបន្ទាន់ភ្លាមៗដើម្បីផ្លាស់ប្តូរគោលនយោបាយ ឬការអនុវត្តនានាពាក់ព័ន្ធនឹងការកាត់បន្ថយឱកាសចូលរួមរបស់អង្គការសង្គមស៊ីវិល។ ឱកាសនានាត្រូវតែផ្តល់ផលប៉ះពាល់ដល់ក្រុមគោលដៅ

មួយឬច្រើននៃកម្មវិធីវ័យ និងមួយឬច្រើននៃប្រធានបទរបស់កម្មវិធី។ មូលនិធិនេះ មាន ទឹកប្រាក់ចាប់ពី ៥.០០០ ដុល្លារ ដល់ ២០០.០០០ ដុល្លារសម្រាប់រយៈពេលពី ៦ ដល់ ១២ ខែ។

មូលនិធិនីមួយៗ មានវិធីសាស្ត្រផ្សេងៗគ្នាក្នុងការដាក់សំណើគម្រោង ការវាយតម្លៃគម្រោង និងការធ្វើរបាយការណ៍អំពីគម្រោង ។ មូលនិធិសម្រាប់ពង្រឹងសិទ្ធិនិងភាពអង់អាច និងមូលនិធិខ្នាតតូចដែលរៀបចំឡើងដើម្បីឆ្លើយតបចំពោះឱកាសនិងសកម្មភាពបន្ទាន់ភ្លាមៗ មានភាពបត់បែនច្រើន និងមានតម្រូវការ និងលក្ខខណ្ឌតិចជាងមូលនិធិផ្សេងទៀត។ មូលនិធិសម្រាប់ការស្វែងរកការគាំទ្រមតិប្រកបដោយប្រសិទ្ធភាព និងមូលនិធិសម្រាប់ការច្នៃប្រឌិតថ្មីៗ មានតម្រូវការនិងលក្ខខណ្ឌច្រើនជាង ដើម្បីកាត់បន្ថយហានិភ័យ និងបង្កើនគុណនេយ្យភាព។ ជាមួយគ្នានេះដែរ យើងសូមជម្រុញឲ្យអ្នកពិនិត្យមើលកម្រងសំនួរដែលត្រូវបានគេសួរញឹកញាប់តាមរយៈ <https://www.voice.global/f-a-q/>

វ័យ មានភាពខុសពីកម្មវិធីផ្តល់មូលនិធិផ្សេងៗទៀត។ វ័យ ដោយអាចឲ្យក្រុមនិងអង្គការសង្គមស៊ីវិល ដាក់សំណើគម្រោងដែលមានលក្ខណៈងាយស្រួល ងាយប្រើប្រាស់ និងមានភាពច្នៃប្រឌិតដែលភាពបត់បែនតាមក្រុមគោលដៅ និងប្រភេទមូលនិធិ។

៣. តើត្រូវដាក់ពាក្យសំណើគម្រោងដោយរបៀបណា ?

ជំហាន	កិច្ចការ	សកម្មភាព
ជំហាន ១	រៀបចំសម្រាប់ការប្រកាសឱ្យដាក់ សំណើគម្រោង	យោងតាមការវិភាគបរិបទប្រចាំប្រទេស និងអង្គការដៃគូដែលមានស្រាប់ ក្រុមការងារវ័យប្រចាំកម្ពុជានឹងផ្តល់គោលការណ៍ណែនាំអំពីប្រធានបទធំៗ និងចំណុចសំខាន់ៗ ដែលគម្រោងត្រូវផ្តោតការយកចិត្តទុកដាក់។ ដំណើរការនេះនឹងត្រូវធ្វើឡើងជារៀងរាល់ឆ្នាំ ទៅតាមកាលវិភាគនៃការដាក់សំណើគម្រោង។ យើងក៏ប្រើឧបករណ៍វិភាគទិន្នន័យ PowerBi ដើម្បីវិភាគគម្រោងសំណើដែលបានទទួលតាមរយៈទម្រង់អនឡាញ Smartsheets ផងដែរ។
ជំហាន ២	ប្រកាសឱ្យដាក់ សំណើ	ប្រកាសដាក់ពាក្យសំណើគម្រោងដែលបានអនុម័ត (យ៉ាងហោចណាស់មានរយៈពេល ៦ សប្តាហ៍ សម្រាប់ឱ្យបេក្ខជនដាក់សំណើគម្រោង)។ សកម្មភាពផ្សព្វផ្សាយតាមមូលដ្ឋាន ដើម្បីផ្តល់ព័ត៌មានឲ្យបានទូលំទូលាយ ដល់ក្រុមគោលដៅនឹងត្រូវធ្វើឡើងរួមទាំងតាមបណ្តាញសង្គម។
ជំហាន ៣	គាំទ្រ	ដំណើរការដាក់ពាក្យសំណើគម្រោងគឺជាផ្នែកមួយនៃការសាងសង់សមត្ថភាព។ អ្នកដាក់ពាក្យ ត្រូវទទួលបានយោបល់ត្រឡប់ដែលមានប្រយោជន៍បន្ទាប់ពីសំណើគម្រោងត្រូវបានវាយតម្លៃហើយ។ អង្គការអុកស្វាម ប្រចាំប្រទេស ត្រូវរៀបចំផ្តល់ព័ត៌មានអំពីសំណើគម្រោង ដោយប្រើលក្ខណៈច្នៃប្រឌិត។
ជំហាន ៤	ការចម្រាញ់	វ័យ បានតាក់តែងឡើងជាកម្មវិធីដែលមានការដាក់ពាក្យសំណើគម្រោង តាមលក្ខណៈប្រកួតប្រជែង។ ក្រុម ឬអង្គការសង្គមស៊ីវិល ត្រូវតែដាក់ពាក្យសំណើគម្រោងហើយសំណើទាំងនោះនឹងត្រូវពិនិត្យនិងវាយតម្លៃប្រកបដោយតម្លាភាព។ សម្រាប់

		<p>ប្រទេសកម្ពុជា គម្រោងសំណើសម្រាប់មូលនិធិពង្រឹងសិទ្ធិនិងភាពអង់អាច អាចដាក់ពាក្យជាភាសាខ្មែរ ឬអង់គ្លេស ហើយបន្ថែមជាមួយនឹងការសរសេរគម្រោងសំណើតាមរយៈការថតសំលេង និង/ឬវីដេអូខ្លីៗសម្រាប់គម្រោងសំណើមូលនិធិដទៃទៀតត្រូវតែដាក់ពាក្យជាភាសាអង់គ្លេស។</p> <p>សំណើគម្រោងទាំងអស់នឹងត្រូវវាយតម្លៃ ដោយផ្អែកតាមសិទ្ធិសមស្រប និងលក្ខណវិនិច្ឆ័យដែលជាតម្រូវការ (ការពិនិត្យនិងវាយតម្លៃមានរយៈពេល៦សប្តាហ៍ ហើយអាចពន្យារពេលអាស្រ័យទៅតាមចំនួននៃគម្រោងដែលបានទទួល)។</p> <p>ក្រៅពីការវាយតម្លៃដោយផ្អែកលើមូលដ្ឋានសិទ្ធិសមស្រប នឹងមានការវាយ តម្លៃជាបឋមទៅលើសមត្ថភាពរបស់អ្នកដាក់ពាក្យ។ ការចុះមើលដោយផ្ទាល់ដែលជាផ្នែកមួយនៃការវាយតម្លៃ អាចនឹងត្រូវធ្វើឡើង ដើម្បីធានាថាអ្នកដាក់ពាក្យ មានអភិបាលកិច្ច និងរបៀបរបបគ្រប់គ្រងគណនេយ្យសមស្រប ព្រមទាំងដើម្បីពិនិត្យមើលកម្មវិធីដែលមានស្រាប់។</p>
ជំហាន ៥	ការជ្រើសរើស	<p>កាលណាការវាយតម្លៃចប់សព្វគ្រប់ អនុសាសន៍សម្រាប់ការផ្តល់មូលនិធិ រួមនឹងអនុសាសន៍អំពីការអភិវឌ្ឍសមត្ថភាព នឹងត្រូវបានដាក់ទៅអង្គការអុកស្វាមប្រចាំប្រទេសដើម្បីសម្រេច។ គ្រប់សំណើគម្រោងដែលជាប់ក្នុងការចម្រាញ់ នឹងត្រូវដាក់ពិន្ទុនិងចាត់ចំណាត់ថ្នាក់ដោយប្រើលក្ខណវិនិច្ឆ័យដែលមានខាងក្រោម។</p>
ជំហាន ៦	កិច្ចព្រមព្រៀង	<p>នៅពេលសំណើគម្រោងត្រូវបានសម្រេចនិងជាផ្លូវការហើយ កម្មវិធី វ័យ នឹងធ្វើកិច្ចព្រមព្រៀងជាមួយក្រុម ឬ អង្គការដែលទទួលបានជោគជ័យ។ កិច្ចព្រមព្រៀង មានរយៈពេលទៅតាម គម្រោងនីមួយៗ។ ផែនការ រយៈពេលនិងថវិកាដែលទទួលបានការអនុម័តនឹងត្រូវដាក់បញ្ចូលក្នុងកិច្ចព្រម ព្រៀង។ កិច្ចព្រមព្រៀងនឹងបញ្ចូលនូវលក្ខខណ្ឌនិងតម្រូវការផ្សេងៗ។</p>

តើអង្គការរបស់អ្នកគួរដាក់ពាក្យសុំនៅពេលណា?

ការប្រកាសឱ្យដាក់សំណើគម្រោងនឹងត្រូវផ្សាយជារៀងរាល់ឆ្នាំ តាមរយៈគេហទំព័រ www.voice.global និង www.facebook.com/voice.global.online។ សំណើគម្រោងសម្រាប់មូលនិធិពង្រឹងសិទ្ធិនិងភាពអង់អាច និងការថ្លៃ ប្រឌិតថ្មីៗ និងការរៀនសូត្រ អាចដាក់ពាក្យបានដោយផ្អែកលើការប្រកាសចំណែកឯមូលនិធិការស្វែងរកការគាំទ្រមតិប្រកបដោយប្រសិទ្ធភាពនឹងចាប់ផ្តើមទទួលបានពាក្យដោយដោយផ្អែកលើពេលវេលាកំណត់ដាក់លាក់។ ការពិនិត្យនិងវាយតម្លៃសំណើគម្រោងនឹងត្រូវធ្វើឡើងពីរដំណាក់កាលមួយឆ្នាំ។ នេះមានន័យថាគម្រោងសំណើដែលបានដាក់មុនពេលកាលកំណត់នៃការវាយតម្លៃដំបូង នឹងត្រូវបានពិនិត្យនៅកំឡុងពេលនោះ ហើយឧទាហរណ៍គម្រោងសំណើដែលដាក់បន្ទាប់ពីថ្ងៃទី១៦ខែមេសា នឹងត្រូវបានពិនិត្យវាយតម្លៃនៅដំបូងបន្ទាប់។

ចំពោះមូលនិធិសម្រាប់សកម្មភាពបន្ទាន់ក្លាមៗ អ្នកអាចសរសេរជាសារអ៊ីម៉ែលមួយនៅពេលណាក៏បាន ផ្ញើទៅកាន់ cambodia@voice.global ដើម្បីបង្ហាញ/ពន្យល់ពីសកម្មភាពបន្ទាន់ក្លាមៗ មួយឬពីរប្រយោគអំពីមូលហេតុដែលឱកាសនេះវាបន្ទាន់បំផុត និងមានតែមួយ។

នេះមានន័យថាគម្រោងសំណើទាំងអស់អាចដាក់សំណើបានគ្រប់ពេលតាមរយៈ www.voice.global ប៉ុន្តែនឹងត្រូវបានពិនិត្យវាយតម្លៃដោយផ្អែកលើផែនការពេលវេលាដូចខាងក្រោម៖

ប្រភេទនៃមូលនិធិ	ផ្នែកកំណត់នៃការដាក់ពាក្យ	កាលបរិច្ឆេទនៃការឆ្លើយតប	ដំណើរការរៀបចំកិច្ចសន្យា
ពង្រឹងសិទ្ធិនិងភាពអង់អាច តូចតិស្អាត (Small is Beautiful)	ការពិនិត្យនិងវាយតម្លៃដំបូង ១	ការពិនិត្យនិងវាយតម្លៃដំបូង ០២ មិថុនា ២០១៨	ការពិនិត្យនិងវាយតម្លៃដំបូង ០៦ សីហា ២០១៨
	១៦ មេសា ២០១៨ មុនម៉ោង ៥ ល្ងាច	ការពិនិត្យនិងវាយតម្លៃដំបូង ០១ វិច្ឆិកា ២០១៨	ការពិនិត្យនិងវាយតម្លៃដំបូង ០២ មករា ២០១៩
	ការពិនិត្យនិងវាយតម្លៃដំបូង ២	១៦ កញ្ញា ២០១៨ មុនម៉ោង ៥ ល្ងាច	
ការថ្លៃប្រឌិតថ្មីៗ និងការរៀនសូត្រ	ការពិនិត្យនិងវាយតម្លៃដំបូង ១	ការពិនិត្យនិងវាយតម្លៃដំបូង ០២ មិថុនា ២០១៨	ការពិនិត្យនិងវាយតម្លៃដំបូង ០៦ សីហា ២០១៨

<p>តោះ សាកល្បងអ្វីដែលថ្មី! (<i>Let's try something new</i>)</p>	<p>១៦ មេសា ២០១៨ មុន ម៉ោង ៥ ល្ងាច</p> <p>ការពិនិត្យនិងវាយតម្លៃជំទី ២</p> <p>១៦ កញ្ញា ២០១៨ មុន ម៉ោង ៥ ល្ងាច</p>	<p>ការពិនិត្យនិងវាយតម្លៃជំទី២</p> <p>០១ វិច្ឆិកា ២០១៨</p>	<p>ការពិនិត្យនិងវាយតម្លៃជំទី២</p> <p>០២ មករា ២០១៩</p>
<p>ការស្វែងរកការគាំទ្រមតិប្រកបដោយប្រសិទ្ធភាព</p> <p>តោះ ធ្វើវាឲ្យកើតឡើង! (<i>Let's make it happen</i>)</p>	<p>៣០ មេសា ២០១៨ មុន ម៉ោង ៥ ល្ងាច</p>	<p>១៨ មិថុនា ២០១៨</p>	<p>២០ សីហា ២០១៨</p>
<p>សកម្មភាពបន្ទាន់ភ្លាមៗ</p> <p>ប្រើប្រាស់ឪកាសពេលវេលា</p> <p>នេះ (Using the moment)</p>	<p>បើកទទួលសំណើគ្រប់ពេល</p>	<p>បង្ហាញពីគំនិតរបស់អ្នកតាមរយៈ: cambodia@voice.global ដើម្បីទទួលបានការអញ្ជើញឲ្យដាក់សំណើគម្រោងពេញលេញ</p>	

នេះមានន័យថាអង្គការអុកស្វាម ប្រចាំប្រទេសកម្ពុជាមានពេលយ៉ាងហោចណាស់ ៦សប្តាហ៍ក្នុងការពិនិត្យនិងវាយតម្លៃរាល់គម្រោងសំណើទាំងអស់ផ្អែកតាមសិទ្ធិសមស្រប និងលក្ខណវិនិច្ឆ័យរបស់គម្រោង។ បន្ទាប់ពី៦សប្តាហ៍គម្រោងសំណើដែលត្រូវបានបដិសេធនឹងទទួលបានការឆ្លើយតប។ ចំពោះគម្រោងសំណើដែលនឹងត្រូវបញ្ជូនបន្តទៅដំណាក់កាលចុងក្រោយ (ការវាយតម្លៃពីអង្គការ) នឹងមានពេលរហូតដល់១០សប្តាហ៍បន្ថែមទៀតសម្រាប់គម្រោងសំណើ និងការកែសម្រួលថវិកា ការវាយតម្លៃពីអង្គការ ការពិនិត្យជាមួយម្ចាស់ជំនួយ និងធ្វើកុងត្រា។ គ្រប់អ្នកដាក់គម្រោងសំណើទាំងអស់នឹងត្រូវបានផ្តល់ដំណឹងអំពីលទ្ធផលនៃគម្រោងសំណើរបស់គេ ប៉ុន្តែសម្រាប់គម្រោងសំណើដែលបានឆ្លងដល់វគ្គវាយតម្លៃគម្រោងប៉ុណ្ណោះដែលនឹងទទួលបានមតិគ្រូលប់ជាក់លាក់។

ទាក់ទងនឹងការផ្សព្វផ្សាយ ក្រុមការងារប្រចាំប្រទេសនឹងកំណត់គោលដៅសម្រាប់ធ្វើការផ្សព្វផ្សាយដែលឆ្លើយតបនឹងកាលវិភាគខាងលើ។

តើអ្នកណាដែលអាចដាក់ពាក្យសុំបាន ?

អង្គការដែលបានចុះបញ្ជីត្រឹមត្រូវតាមច្បាប់ ឬមានការទទួលស្គាល់ ឧទាហរណ៍ ពីប្រធានឃុំ។ អង្គការនោះត្រូវតែមានឬបើកគណនីធនាគារដោយមានឈ្មោះរបស់បេក្ខជនជាម្ចាស់គណនី។ អង្គការអាចដាក់ពាក្យសំណើគម្រោងតែម្នាក់ឯង ឬចូលរួមជាដៃគូរួមគ្នា។ ដៃគូ⁴ គឺជាការសហការរបស់ក្រុមឬអង្គការសង្គមស៊ីវិលមួយឬច្រើន ដែលអនុវត្តរួមគ្នានូវគម្រោងរួមហើយដែលគ្រប់ភាគីរួមចំណែកក្នុងគម្រោងទាំងមូល។ ការសហប្រតិបត្តិការសម្រាប់គោលដៅនេះគួរបានគូសបញ្ជាក់ក្នុងកិច្ចព្រមព្រៀងជាមួយគ្នាមួយ។ ក្នុងករណីនេះ តំណាងភាពជាដៃគូ (ដែលហៅថា «ភាគីដឹកនាំ») ដាក់ពាក្យសំណើគម្រោងក្នុងនាមដៃគូទាំងមូល។ ក្នុងករណីនេះ មានតែភាគីដឹកនាំប៉ុណ្ណោះដែលត្រូវចុះបញ្ជីឱ្យត្រឹមត្រូវតាមច្បាប់ មិនចាំបាច់សមាជិកទាំងអស់ទេ។ ប្រសិនបើសំណើគម្រោងទទួលបានការអនុម័តនោះ ភាគីដឹកនាំត្រូវទទួលខុសត្រូវលើការអនុវត្តគម្រោងរួម។ អ្នកដាក់ពាក្យអាចនឹងបង្កើតភាពជាដៃគូមួយជាមួយអង្គការមិនរកកម្រៃ ឬ ក្រុមហ៊ុនឯកជនណាមួយដើម្បីអនុវត្តគម្រោងឬ ផ្នែកណាមួយនៃគម្រោង ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ភាពជាដៃគូបែបនេះត្រូវតែបញ្ជាក់ឱ្យបានច្បាស់ក្នុងសំណើគម្រោង ។ សំណើគម្រោងអាចដាក់បញ្ចូលនូវសកម្មភាពផ្សេងៗ ដើម្បីពង្រឹងសមត្ថភាពរបស់ក្រុមឬអង្គការ។ សូមមើលផ្នែកខាងក្រោម៖

តើយើងគួររបបញ្ជូនពាក្យសំណើគម្រោងរបស់យើងទៅទីណា?

សំណើគម្រោង ត្រូវតែប្រើនូវទម្រង់បែបបទរបស់កម្មវិធីវីវីដែលមាននៅក្នុង www.voice.global⁵ ។ សំណើគម្រោងគួរតែបំពេញឱ្យសព្វគ្រប់និងដាក់ស្នើទៅគេហទំព័រដែលត្រឹមត្រូវតាមរយៈ www.voice.global។ សូមកត់សំគាល់ថា ទំហំអតិបរិមាណរបស់ឯកសារដែលអាចទទួលបានមានទំហំ ១០ MB។

នៅលើទម្រង់បែបបទតាមអនឡាញ អ្នកដាក់សំណើគម្រោងត្រូវបានផ្តល់អនុសាសន៍ឱ្យចុចលើប្រអប់ ធ្វើការឆ្លើយតបមកខ្ញុំ។ វិធីនេះនឹងធានាថាទម្រង់សំណើរបស់អ្នកត្រូវបានដាក់រួចរាល់។ នៅពេលដែលដំណើរការជ្រើសរើសបានបញ្ចប់ យើងនឹងផ្ញើអ៊ីម៉ែលជូនដំណឹងទៅអ្នកថា តើទម្រង់សំណើរបស់អ្នកជោគជ័យឬអត់។ យើងនឹងផ្តល់នូវព័ត៌មានត្រលប់ដាក់លាក់សម្រាប់គម្រោងសំណើណាដែលជាប់ក្នុងដំណាក់កាលចម្រាញ់ដែលត្រូវបានបដិសេធប៉ុណ្ណោះ។

តើធ្វើដូចម្តេច ប្រសិនបើអ្នកមានសំណួរអំពីដំណើរការនេះ?

សំណួរផ្សេងៗអំពីការដាក់ពាក្យសំណើគម្រោង ត្រូវធ្វើឡើងតាមរយៈអ៊ីម៉ែល ឬ ក្នុងការពិគ្រោះយោបល់។ មុនពេលធ្វើដូចនេះយើងសូមជម្រុញឱ្យអ្នកពិនិត្យមើល សំណួរដែលបានសួរញឹកញាប់តាមរយៈ <https://www.voice.global/f-a-q/> ដើម្បីមើលថា តើសំណួររបស់អ្នកធ្លាប់ត្រូវបានគេសួរនិងឆ្លើយតបឬនៅ។ ប្រសិនជា

⁴consortium
⁵ The model application format can be downloaded from [http://www.voice.global/...](http://www.voice.global/)

មិនទាន់មានទេ សូមទំនាក់ទំនងមកកាន់ cambodia@voice.global។ យើងនឹងព្យាយាមឆ្លើយតបឲ្យបានលឿន ហើយប្រសិនបើពាក់ព័ន្ធ សំនួររបស់អ្នកនឹងត្រូវដាក់បញ្ចូលក្នុងគេហទំព័ររបស់យើង។

តើការសម្រេចក្នុងការផ្តល់មូលនិធិធ្វើឲ្យទៅលើពេលវេលា?

ប្រសិនបើអ្នកដាក់សំណើគម្រោងសម្រាប់មូលនិធិរបស់យើង យើងនឹងធ្វើ សេចក្តីសម្រេចក្នុងរយៈពេល ៦ សប្តាហ៍បន្ទាប់ ពីកាលបរិច្ឆេទកំណត់ក្នុងតារាងផែនការខាងលើ។ ចំនុចនេះមិនអនុវត្តសម្រាប់មូលនិធិសកម្មភាពបន្ទាន់ភ្លាមៗនោះទេ ដែលអនុវត្តតាមរបៀបផ្សេង (បានបញ្ជាក់នៅក្នុងផែនការពេលវេលាផងដែរ)។ សូមចំណាំថា អង្គការមួយអាចដាក់ គម្រោងសំណើមូលនិធិច្រើនផ្សេងគ្នា ប៉ុន្តែកិច្ចព្រមព្រៀងអាចត្រូវបានរៀបចំសម្រាប់មូលនិធិតែមួយក្នុងកំឡុងពេល មួយប៉ុណ្ណោះ។ សូមចំណាំថាចំនុចនេះអនុវត្តតែចំពោះភាគីដឹកនាំគម្រោងសំណើប៉ុណ្ណោះ អ្នកអាចធ្វើជាដៃគូរបស់ គម្រោងសំណើដទៃទៀតតាមចំនួនដែលសមហេតុផល។

តើអ្វីខ្លះធ្វើឱ្យសំណើគម្រោងទទួលបានជោគជ័យ?

កត្តាខាងក្រោមនេះ គឺជាការណែនាំសម្រាប់អ្នកដាក់សំណើ ដើម្បីឲ្យដឹងថា តើសំណើរបស់ពួកគេបានផ្តោត លើបញ្ហាធំៗ និងអាចទទួលបានការពិចារណាដែរឬទេ៖

- សកម្មភាពដែលគាំទ្រនិងបំពេញឱ្យ «ប្រធានបទធំរបស់កម្មវិធីវ័យ ដែលមានឥទ្ធិពលនិងផលប៉ះពាល់ដល់ ក្រុមគោលដៅ»។
- ការប្រាស្រ័យទាក់ទងនិងវិធីសាស្ត្រចូលរួមដែលរួមចំណែកលើកស្ទួយការយល់ដឹង ឥទ្ធិពលលើការយល់ដឹង សហប្រតិបត្តិការ និងការសហការ។
- បង្ហាញពីការផ្សារភ្ជាប់ ឬការសម្របសម្រួលជាមួយអង្គការ សហគមន៍និងស្ថាប័នរដ្ឋាភិបាលដែលពាក់ព័ន្ធ។
- ការលើកស្ទួយនិងការចូលរួមរបស់ស្ត្រីនៅគ្រប់កម្រិត ក្នុងការអនុវត្តសកម្មភាព។
- ការបង្ហាញថាផលប្រយោជន៍ដែលបង្កើតឡើងដោយគម្រោងនឹងត្រូវមានផលប្រយោជន៍សមស្រប និងទូលំទូលាយ។
- សកម្មភាពទាំងឡាយដែលបង្ហាញអំពីផលប្រយោជន៍រយៈវែងសម្រាប់ប្រជាជនទូទៅនិងក្រុមជនដែលងាយរងគ្រោះនិងមានការរើសអើងខ្លាំង។
- ការបង្ហាញអំពីជំនាញនិងបទពិសោធន៍ក្នុងសហគមន៍/សង្គមស៊ីវិល/តាមវិស័យនិងតំបន់ភូមិសាស្ត្រ។
- ការបង្ហាញអំពីការយល់ដឹងក្នុងការគ្រប់គ្រងគម្រោងនិងវិធីសាស្ត្រប្រើប្រាស់មូលនិធិ។
- ការលើកស្ទួយការចូលរួមយ៉ាងពេញលេញ និង ប្រកបដោយតម្លាភាពនិងគណនេយ្យភាព។
- ការរួមចំណែកបដិភាគដែលស្នើឡើងដោយអង្គការនិង/ឬក្រុមគោលដៅ មានដូចជា កម្លាំងការងារ ការិយាល័យ សម្ភារៈ និងថវិកា។

កត្តាមិនជោគជ័យ:

- សំណើដែលមិនត្រូវតាមលក្ខណៈវិនិច្ឆ័យ
- សំណើដែលមិនត្រូវទម្រង់របស់កម្មវិធីវ័យ ឬ មិនបានឆ្លើយសំណួរសំខាន់ៗ
- សំណើដែលមានតម្លៃគាំទ្រផ្នែកគ្រប់គ្រង និងការប្រតិបត្តិការរដ្ឋបាលមានសមមាត្រខ្ពស់មិនសមហេតុផលនិងសំណើលើសម្ភារៈខ្ពស់
- ថវិកាសម្រាប់ការដឹកជញ្ជូនផ្លូវឆ្ងាយ
- ជាទូទៅ ការទិញយានយន្ត ដី ឬ អគារ
- ខ្វះព័ត៌មានលំអិតអំពីប្រសិទ្ធភាពនៃការប្រើប្រាស់ថវិកា ឬមានការចំណាយលើការរៀបចំសំណើគម្រោង។
- ថវិកាសម្រាប់សេវាពាណិជ្ជកម្ម ឬ សកម្មភាពពាណិជ្ជកម្មផ្សេងទៀត។
- ផ្ដោតលើការបណ្តុះបណ្តាលបុគ្គលិកខ្លាំងពេក។

ការផ្សព្វផ្សាយនិងការរៀនសូត្រ

ផ្នែកនៃការផ្សព្វផ្សាយនិងការរៀនសូត្រផ្តល់ឱកាសដ៏សំខាន់មួយក្នុងការផ្សព្វផ្សាយជាមួយអ្នកពាក់ព័ន្ធនានាដើម្បីរៀនសូត្រដកស្រង់បទពិសោធន៍ជាមួយគ្នា។ កម្មវិធី វ័យ លើកស្ទួយនិងគាំទ្រការផ្សព្វផ្សាយនិងការរៀនសូត្រជាទូទៅ។ អ្នកទទួលមូលនិធិទាំងអស់ ត្រូវបានលើកទឹកចិត្តឱ្យដាក់បញ្ចូលការផ្សព្វផ្សាយ និងសកម្មភាពរៀនសូត្រទៅក្នុងសំណើគម្រោង។ ដូច្នេះ អ្នកគួរ៖

- ធ្វើផែនការសម្រាប់ការចូលរួមរបស់ក្រុមគោលដៅ និងអ្នកពាក់ព័ន្ធចម្បងៗក្នុងដំណាក់កាលគម្រោងទាំងអស់រួមទាំងការសម្រេចដែលមានការពាក់ព័ន្ធនឹងគម្រោង។
- បង្កើតរបៀបវារៈសម្រាប់ធ្វើឲ្យមានការផ្លាស់ប្តូរសម្រាប់គម្រោង និងសម្រាប់អង្គការរបស់អ្នកជាទូទៅ។
- បង្កើតរបៀបវារៈរៀនសូត្រឬសំណួររៀនសូត្រផ្ទាល់ខ្លួនរបស់អ្នក។
- ចូលរួមជាមួយក្រុមឬសហគមន៍ដើម្បីចែករំលែកបទពិសោធន៍និងការផ្តួចផ្តើមគំនិតថ្មីៗ ។
- លើកឡើងនូវវិធីសាស្ត្រច្នៃប្រឌិតឬដំណោះស្រាយផ្សេងៗ ដែលអាចធ្វើការសាកល្បង ហើយបើជោគជ័យ នឹងត្រូវពង្រីកឱ្យបានច្រើន។
- ចងក្រងជាឯកសារនូវការរៀនសូត្របាននិងការផ្លាស់ប្តូរទាំងអស់ដែលកំពុងកើតឡើងនៅក្នុងគម្រោង របស់អ្នក។
- ចូលរួមក្នុងការប្រមូលករណីសិក្សាអំពីការរីកចម្រើនដែលជាផ្នែកមួយនៃការត្រួតពិនិត្យនិងវាយតម្លៃគម្រោង។
- ចូលរួមយ៉ាងសកម្មជាមួយអ្នកទទួលមូលនិធិដទៃទៀត និងក្រុមការងាររបស់កម្មវិធី វ័យ រៀនសូត្រពីជោគជ័យការបរាជ័យ និងកត្តាប្រឈម។

៤. តើសំណើគម្រោងរបស់អ្នកត្រូវបានវាយតម្លៃដោយរបៀបណា ?

កម្មវិធី រ៉យ ប្រើដំណើរការវាយតម្លៃដែលមាន ៣ ជំហាន គឺ៖

- ១. លក្ខណវិនិច្ឆ័យខ្ពស់បំផុតគឺ សំណើគម្រោងទាំងអស់ត្រូវតែត្រូវតាមស្តង់ដារអប្បបរមា ។ ប្រសិនបើសំណើគម្រោងមិនត្រូវតាមលក្ខណវិនិច្ឆ័យខ្ពស់បំផុតទាំងអស់ទេ សំណើនោះនឹងត្រូវបដិសេធទៅ។
- ២. លក្ខណវិនិច្ឆ័យដែលទាក់ទងនឹងគុណភាពសំណើគម្រោង (ការពិនិត្យគម្រោង) ។
- ៣. លក្ខណវិនិច្ឆ័យដែលទាក់ទងនឹងគុណភាពនៃអង្គការដែលជាបេក្ខជនឬភាគីដឹកនាំ (ពិនិត្យអង្គការ) ។

ចំពោះមូលនិធិខ្នាតតូច (សម្រាប់ការលើកស្ទួយសិទ្ធិនិងបង្កើនភាពអង់អាច ដែលមានទឹកប្រាក់ត្រឹម ២៥.០០០ដុល្លារ លក្ខណវិនិច្ឆ័យអាចមានភាពងាយស្រួលជាង) ។

ជំហាន១៖ លក្ខណវិនិច្ឆ័យខ្ពស់បំផុត

លក្ខណវិនិច្ឆ័យខ្ពស់បំផុត គឺជាស្តង់ដារអប្បបរមាដែលសំណើទាំងអស់ត្រូវធ្វើឱ្យបានតាម លក្ខណវិនិច្ឆ័យទាំងនេះគឺ៖

- ក. ទម្រង់សំណើអាចដាក់បានសម្រាប់ អង្គការដែលចុះបញ្ជីត្រឹមត្រូវតាមច្បាប់/មានការទទួលស្គាល់ ហើយត្រូវមានគណនីធនាគារ ដែលប្រើឈ្មោះបេក្ខជន ឬសូម្បីតែទើបតែបើកសម្រាប់គោលដៅរបស់វ័យក៏ដោយ ។
- ខ. លើកលែងតែមូលនិធិជ្រឹងសិទ្ធិនិងភាពអង់អាច (ក្រុមដែលទើបកើតថ្មីមិនទាន់បានចុះបញ្ជីជាផ្លូវការ) ការដាក់ពាក្យត្រូវបើកទទួលស្នើសុំពីអង្គការដែលបានចុះបញ្ជីត្រឹមត្រូវក្នុងប្រទេសកម្ពុជា ^៦។
- គ. គម្រោងត្រូវដោះស្រាយប្រធានបទធំមួយឬច្រើនដែលធ្វើឱ្យមានឥទ្ធិពល៖
 - ធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពប្រើប្រាស់ធនធាន (ផលិតភាព) (ហិរញ្ញវត្ថុ ដីធ្លី និងទឹក) និងការងារ។
 - ធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពប្រើប្រាស់សេវាសង្គម សុខភាពនិងអប់រំ ជាពិសេស។
 - បង្កើនបរិយាកាសសម្រាប់ការចូលរួមក្នុងនយោបាយ។
- ឃ. គម្រោងនឹងផ្តល់ផលប្រយោជន៍ដល់ក្រុមគោលដៅមួយឬច្រើនដូចខាងក្រោម៖
 - ១. អ្នកដែលរស់នៅជាមួយពិការភាព

⁶ For the purposes of Cambodia this means registration with the Ministry of Interior.
14

- ២. អ្នកស្រឡាញ់ភេទដូចគ្នា អ្នកស្រឡាញ់ភេទទាំងពីរ អ្នកដែលប្តូរភេទ។
- ៣. ស្ត្រីដែលទទួលបានការរក្សាប្រវែង ការរំលោភបំពាន និងអំពើហិង្សា។
- ៤. ក្រុមមនុស្សដែលទទួលបានការរើសអើងដូចជា មនុស្សវ័យក្មេង និងចាស់ជរា។
- ៥. ក្រុមអន្តោគ្រាម និងជនជាតិដើមភាគតិច។

យុវជននិងស្ត្រីគឺជាក្រុមដែលមានភាពងាយស្រួលខ្ពស់បំផុត និងរើសអើងខ្លាំងបំផុត ដែលត្រូវបានស្វាគមន៍ជា ពិសេសនិងដាក់ចូលទៅគ្រប់គម្រោង។

ង. សម្រាប់គម្រោងដែលដោះស្រាយបញ្ហាបន្ទាន់ភ្លាមៗ ឬការគំរាមកំហែង មិនអាចមានឥទ្ធិពលឬស្វែងរកការ គាំទ្របាន ដោយការអនុវត្តរបស់អង្គការមួយនោះទេ អ្នកដាក់គម្រោងសំណើសម្រាប់សកម្មភាពបន្ទាន់ភ្លាមៗត្រូវ តែដាក់បញ្ចូលសកម្មភាពរួមគ្នាជាច្រើន⁷។

ច. បេក្ខជនឬភាគីដឹកនាំ(ប្រសិនបើសំណើធ្វើឡើងជាដៃគូ) គឺត្រូវចុះបញ្ជីត្រឹមត្រូវតាមច្បាប់ ជាសង្គមស៊ីវិលឬ អង្គការតាមសហគមន៍ដែលមិនរកកំរៃ ដោយមានគណនីធនាគារដែលមានសុពលភាព និងមានឈ្មោះរបស់បេក្ខជន ។

ឆ. បេក្ខជនឬភាគីដឹកនាំដែលធ្វើការជាមួយក្រុមជនដែលងាយរងគ្រោះបំផុត និងរើសអើងក្នុងសង្គម (ជា ពិសេសក្រុមដែលជាគោលដៅរបស់វ័យ) ដើម្បីកសាងសមត្ថភាពក្នុងការបញ្ចុះបញ្ចូលឬការស្វែងរកការគាំទ្រ មតិលើផលប្រយោជន៍របស់សហគមន៍។

ជ. បេក្ខជន (និងសហបេក្ខជនទាំងអស់ ប្រសិនបើសំណើធ្វើឡើងជាដៃគូ) គឺជាអង្គការមួយ ដែលមានគុណ តម្លៃស្នូលជាច្រើន ស្របគ្នានឹងគោលបំណងរបស់ វ័យ ក្នុងការលើកកម្ពស់សិទ្ធិស្មើគ្នាដល់មនុស្សជាតិគ្រប់រូប ដោយមិនគិតពីអត្តសញ្ញាណភេទ ពូជសាសន៍ សញ្ជាតិ ឬជាតិពន្ធុ (ក្រុមជនជាតិ) ជំនឿសាសនា ពិការភាព ការប្រព្រឹត្តនៃភេទ វណ្ណៈសង្គម និងអាយុ។

ឈ. បេក្ខជន (ភាគីដឹកនាំនិង/ឬសហបេក្ខជនឬសម្ព័ន្ធ) មិនមែនជាដៃគូរបស់ក្រសួងពាណិជ្ជកម្មបរទេសនិង ភាពជាដៃគូយុទ្ធសាស្ត្រនៃសហប្រតិបត្តិការអភិវឌ្ឍន៍នៃប្រទេសហូឡង់ដ៍។

ញ. សម្រាប់មូលនិធិការស្វែងរកការគាំទ្រមតិប្រកបដោយប្រសិទ្ធភាព និងមូលនិធិសកម្មភាពបន្ទាន់ ភ្លាមៗ

បេក្ខជនត្រូវតែបង្ហាញថា មកដល់ត្រឹម ថ្ងៃទី ១ ខែមករា ឆ្នាំ ២០១៨ មូលនិធិដែលផ្តល់ឱ្យដោយកម្មវិធី វ័យ មិន ច្រើនជាង ៥០% នៃចំណូលសរុប ប្រចាំឆ្នាំរបស់អង្គការជាបេក្ខជន។ បេក្ខជនអាចបង្ហាញភាគរយនេះលើមូល ដ្ឋានចំណូលក្នុងរយៈពេល ២០១៦-២០១៧ និង/ឬ ជាកិច្ចសន្យាពីដៃគូផ្សេង ។ ប្រសិនបើបេក្ខជនជាភាគី

⁷ Behaviour or actions of a group of individuals or organisations working towards a common goal. When individuals or organisations engage in collective action, the strength of the group's resources, knowledge and efforts is combined to reach a goal shared by all parties.

ដឹកនាំ លក្ខណវិនិច្ឆ័យទាំងនេះនឹងត្រូវអនុវត្តចំពោះដៃគូ ទាំងមូល។ នេះមានន័យថា ឧទាហរណ៍ថា ប្រសិនបើភាគីដឹកនាំស្នើមូលនិធិច្រើនជាង ៥០%នៃមូលដ្ឋានចំណូលរបស់អង្គការខ្លួនពី វីយ៉ែ នោះមូលដ្ឋានចំណូលរបស់ដៃគូអនុវត្តគម្រោងនេះអាចរួមបញ្ចូលបាន។

ដ. សំណើគម្រោងត្រូវតែដាក់សម្រាប់ប្រភេទមួយ នៃប្រភេទមូលនិធិចែងនៅខាងក្រោម ហើយត្រូវតែអនុវត្តទៅតាមចំនួនទឹកប្រាក់និងរយៈពេលដែលបានកំណត់។

ប្រភេទមូលនិធិ	ទឹកប្រាក់អប្បបរមា	ទឹកប្រាក់អតិបរមា	រយៈពេលនៃគម្រោង ស្ថិតក្នុងចន្លោះ:
ការលើកស្ទួយសិទ្ធិ និង ភាពអង់អាច	៥,០០០អឺរូ	២៥,០០០អឺរូ	១២ ដល់ ២៤ ខែ
ការស្វែងរកការគាំទ្រមតិ ប្រកបដោយប្រសិទ្ធភាព	២៥,០០០អឺរូ	២០០,០០០អឺរូ	១៨ ដល់ ៣៦ ខែ
ការច្នៃប្រឌិតថ្មីៗនិងការ រៀនសូត្រ	៥,០០០អឺរូ	២០០,០០០អឺរូ	១២ ដល់ ២៤ ខែ
សកម្មភាពបន្ទាន់ភ្លាមៗ	៥,០០០អឺរូ	២០០,០០០អឺរូ	៦ ដល់ ១២ ខែ

ឋ. គម្រោងសំណើមូលនិធិមិនអាចផ្តល់សម្រាប់គាំទ្រសកម្មភាពណាដែលបាននឹងកំពុងអនុវត្តកាលពីមុនឡើយ។

ឌ. មូលនិធិដែលស្នើសុំមិនទាក់ទងជាមួយនឹងការផ្តល់មូលនិធិនៃសេវាពាណិជ្ជកម្ម បណ្តាក់ទុន ឬសកម្មភាពពាណិជ្ជកម្មដទៃទៀតឡើយ។

ជំហាន២៖ ការពិនិត្យគម្រោង

ប្រសិនបើគុណភាពគម្រោងមិនគ្រប់គ្រាន់ សំណើនឹងមិនបានការពិចារណាឡើយ។ ការពិនិត្យគម្រោងវាយតម្លៃលើគុណភាពនៃគម្រោង ដោយផ្អែកលើលក្ខណវិនិច្ឆ័យគុណភាពទូទៅដូចខាងក្រោមជាមូលដ្ឋាន និងទៅតាមលក្ខណវិនិច្ឆ័យដែលបានចែងសម្រាប់ប្រភេទមូលនិធិនីមួយៗដូចខាងក្រោម៖

លក្ខណវិនិច្ឆ័យទូទៅ

១. ការវិភាគបរិបទ៖ និយាយអំពីកម្រិតដែលគម្រោងឆ្លុះបញ្ចាំងពីរបបគំហើញនៃការវិភាគបរិបទ ជាពិសេស កំណត់បញ្ហានិងគោលបំណង។

២. ការវិភាគអំពីភាពជោគជ័យរបស់គម្រោង

- កម្រិតដែលគម្រោងបកស្រាយអំពីលទ្ធផល ទិន្នផល (outcomes, outputs) សកម្មភាពដែលស្នើឡើងនិងធនធាន និងការផ្សារភ្ជាប់ច្បាស់លាស់ដែលបានបង្កើតឡើងរវាងលទ្ធផលដែលត្រូវសម្រេចបាននិងធនធានចាំបាច់សម្រាប់ធ្វើឱ្យកើតលទ្ធផល។
- ហានិភ័យ ការត្រួតពិនិត្យនិងសកម្មភាពកែតម្រូវ៖ បានបង្កើតការគ្រប់គ្រងហានិភ័យ ដែលមាន ការវិភាគហានិភ័យបានសមរម្យ និងប្រព័ន្ធត្រួតពិនិត្យនិងតាមដាននិងសកម្មភាពកែតម្រូវដែលសមស្រប។

៣. ប្រសិទ្ធភាពថវិកា៖ កម្រិតដែលគម្រោងនឹងប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាពដើម្បីធ្វើសកម្មភាពដើម្បីសម្រេចបានលទ្ធផល។

៤. សូមបញ្ជាក់ថាករណីដែលអង្គការអន្តរជាតិត្រូវបានអញ្ជើញសម្រាប់ដៃគូផ្តល់បច្ចេកទេសដោយបេក្ខជនជាភាគីដឹកនាំ មានតែការចំណាយសម្រាប់សកម្មភាពដោយផ្ទាល់ប៉ុណ្ណោះដែលអាចដាក់បញ្ចូលក្នុងទម្រង់ថវិកាហើយគ្មានការចំណាយសម្រាប់ការគ្រប់គ្រង ឬសម្រាប់គាំទ្រដល់មជ្ឈមណ្ឌលកណ្តាលរបស់គេឡើយ។

មូលនិធិសម្រាប់ការពង្រឹងសិទ្ធិនិងភាពអស់រលេច

បន្ថែមលើលក្ខណវិនិច្ឆ័យទូទៅ មូលនិធិសម្រាប់ការលើកស្ទួយសិទ្ធិនិងភាពអស់រលេចនឹងវាយតម្លៃដោយប្រើលក្ខណៈវិនិច្ឆ័យខាង ក្រោម៖

១. ភាពជាតំណាងនៃក្រុមគោលដៅ៖ កម្រិតដែលគម្រោងនិងអង្គការពាក់ព័ន្ធ ដើរតួជាតំណាងឱ្យ និងលើកស្ទួយការយល់ដឹងប្រកបដោយប្រសិទ្ធភាព អភិវឌ្ឍភាពជាអ្នកដឹកនាំ កសាងភាពជឿជាក់និងជំនាញរបស់ក្រុមគោលដៅ។

មូលនិធិសម្រាប់ការស្វែងរកការគាំទ្រមតិប្រកបដោយប្រសិទ្ធភាព

បន្ថែមពីលើលក្ខណវិនិច្ឆ័យទូទៅ មូលនិធិនេះ នឹងត្រូវវាយតម្លៃដោយប្រើលក្ខណៈវិនិច្ឆ័យខាងក្រោម៖

១. ភាពជាតំណាងនៃក្រុមគោលដៅ៖ កម្រិតដែលគម្រោងនិងអង្គការពាក់ព័ន្ធជាមួយក្រុមគោលដៅ តំណាងឱ្យក្រុមគោលដៅ និងបង្កើនសម្លេងរបស់ក្រុមគោលដៅ និងកសាងឥទ្ធិពលនៃក្រុមគោលដៅ។
២. ការស្វែងរកការគាំទ្រមតិនិងការបញ្ចុះបញ្ចូល៖ កម្រិតដែលគម្រោងនឹងគាំទ្រអ្នកទទួលបានផលជាគោលដៅដើម្បីស្វែងរកការគាំទ្រមតិនិងការបញ្ចុះបញ្ចូលប្រកបដោយប្រសិទ្ធភាព លើអ្នកពាក់ព័ន្ធផ្សេងៗ ដើម្បីអនុវត្តនីតិវិធីនិងគោលនយោបាយថ្មី និងបង្កើតការផ្សារភ្ជាប់ និងភាពជាដៃគូថ្មីៗ ។

មូលនិធិសម្រាប់ការច្នៃប្រឌិតនិងការរៀនសូត្រ

បន្ថែមពីលើលក្ខណវិនិច្ឆ័យទូទៅ មូលនិធិនេះ នឹងត្រូវវាយតម្លៃដោយប្រើលក្ខណវិនិច្ឆ័យដូចខាងក្រោម៖

- ១. **ភាពជាតំណាងឱ្យក្រុមគោលដៅ៖** កម្រិតដែលគម្រោងនិងអង្គការពាក់ព័ន្ធជាមួយនិងតំណាងឱ្យក្រុមគោលដៅរបស់របស់កម្មវិធី រឺយ ។
- ២. **ការរៀបចំប្រតិបត្តិការនិងលទ្ធភាពពង្រីក៖** កម្រិតដែលគំនិតមួយជាគំនិតថ្មីទៅតាមបរិបទ ហើយនាំឱ្យមានការ លើកស្ទួយសិទ្ធិអំណាចនិងការបំផុសសំឡេងរបស់ក្រុមគោលដៅមួយនៃក្រុមគោលដៅរបស់ រឺយ។ ដាក់បញ្ចូលការវិភាគសមត្ថភាពរបស់បេក្ខជនក្នុងការអនុវត្ត ពង្រីកនិងធ្វើឱ្យមាននិរន្តរភាព។

សកម្មភាពរួមដោះស្រាយបញ្ហាបន្ទាន់ភ្លាមៗ

- ១. **ការតំណាងឱ្យក្រុមគោលដៅ៖** កម្រិតដែលគម្រោងនិងអង្គការពាក់ព័ន្ធជាមួយនិងតំណាងឱ្យក្រុមគោលដៅរបស់កម្មវិធី រឺយ ។
- ២. **ការផ្តួចផ្តើមនិងការពង្រីកឱកាស៖** កម្រិតប៉ុណ្ណាដែលគម្រោងវិភាគនិងឆ្លើយតបចំពោះឱកាសថ្មីៗ ដើម្បីលើកស្ទួយការយល់ដឹង ការអភិវឌ្ឍភាពជាអ្នកដឹកនាំ កសាងភាពជឿជាក់និងជំនាញដល់ក្រុមគោលដៅមួយឬច្រើននៃក្រុមគោលដៅរបស់ រឺយ និង ការបង្កើនសម្លេង និងកសាងឥទ្ធិពលរបស់ក្រុមគោលដៅ។

សំណួរ៖ ការពិនិត្យអង្គការ

ដើម្បីទទួលបានជំនួយពីកម្មវិធី រឺយ គឺអង្គការត្រូវមានការវាយតម្លៃស្ថាប័នដែលមានគុណភាពអាចទទួលយកបាន។ ការពិនិត្យស្ថាប័នត្រូវតែធ្វើឱ្យបានគ្រប់ជ្រុងជ្រោយក្នុង ។ ចំណុចខ្លះខាតដែលរកឃើញតាមរយៈការពិនិត្យស្ថាប័ននឹងធ្វើជូនបេក្ខជនដើម្បីបង្កើតផែនការអភិវឌ្ឍសមត្ថភាពមួយដែលអាចទទួលបានវិភាគពីកម្មវិធី រឺយ ។ ក្រោយពីធ្វើការពិនិត្យស្ថាប័នហើយ អង្គការដែលកំណត់ថាមានហានិភ័យខ្ពស់នោះគឺមិនមានសិទ្ធិទទួលបាននូវមូលនិធិឡើយ ។

ការវាយតម្លៃស្ថាប័ននឹងពិនិត្យមើលលើចំណុចដូចតទៅ អភិបាលកិច្ច និងសុចរិតភាព ការគ្រប់គ្រងហិរញ្ញវត្ថុ និងលទ្ធកម្ម ធនធានមនុស្សនិងការគ្រប់គ្រងគម្រោង។ ដែនកំណត់នៃការវាយតម្លៃស្ថាប័ន គឺអាស្រ័យទៅតាមប្រភេទមូលនិធិដែលដាក់ស្នើឡើង។

អង្គការគួរតែបើកចំហនិងទទួលយកនូវការរៀនសូត្រ និងយកចិត្តទុកដាក់ចំពោះគោលការណ៍សំខាន់ៗ របស់ រឺយ ។ នឹងមានការពិភាក្សាលើការវាយតម្លៃខ្លួនឯងរបស់បេក្ខជន។ ក្រុមការងារប្រចាំប្រទេសរបស់ រឺយ អាចនឹងប្រៀបធៀបការវាយតម្លៃរបស់ស្ថាប័នជាមួយនឹងការអង្កេតរបស់ខ្លួន ហើយយល់ព្រមលើការអភិវឌ្ឍសមត្ថភាពដែលអាចទៅ រួចដែលត្រូវការដើម្បីដាក់បញ្ចូលក្នុងមូលនិធិ។

ដំណើរការវាយតម្លៃ គឺជាឱកាសមួយសម្រាប់ការលើកស្ទួយការដាក់បញ្ចូលចំណុចផ្សេងៗនៃការផ្សារភ្ជាប់ និងការរៀនសូត្រទៅក្នុងសំណើគម្រោង។ នៅពេលចាំបាច់ ក្រុមការងារ រឺយ ប្រចាំប្រទេសអាចរៀបចំកិច្ចប្រជុំបំផុសគំនិត

ជាមួយអ្នកទទួលមូលនិធិជាច្រើន ដើម្បីឱ្យមានការចូលរួមនិងសកម្មភាពរួម ដើម្បីសម្រេចបានប្រធានបទជំរុញមួយ។
នេះជាឱកាសមួយផងដែរក្នុងការដាក់បញ្ចូលសកម្មភាពច្នៃប្រឌិតទៅក្នុងសំណើ។

មូលនិធិសម្រាប់ការលើកស្ទួយសិទ្ធិនិងបង្កើនភាពអង់អាច

សំណើគម្រោងនៃមូលនិធិនឹងត្រូវវាយតម្លៃដោយប្រើលក្ខណវិនិច្ឆ័យខាងក្រោម៖

១. អភិបាលកិច្ចនិងសុច្ឆន្ទភាព

- បេក្ខជនមានគោលបំណងមួយច្បាស់លាស់និងធ្វើសកម្មភាពសម្រេចចិត្តរួម។
- កម្រិតនៃ ភាពជាអ្នកដឹកនាំ ដែលត្រូវបានគោរពដោយក្រុមគោលដៅ។

២. ការគ្រប់គ្រងហិរញ្ញវត្ថុ៖

- គុណភាពនៃការគ្រប់គ្រងហិរញ្ញវត្ថុនិងរដ្ឋបាលគឺត្រូវមានលក្ខណៈគ្រប់គ្រាន់ដើម្បីធានាថាការចំណាយថវិកា និងមានលក្ខណៈត្រឹមត្រូវ។

មូលនិធិសម្រាប់ការស្វែងរកការគាំទ្រមតិប្រកបដោយប្រសិទ្ធភាព និងមូលនិធិសម្រាប់ឱកាសបន្ទាន់ ភ្លាមៗ (ច្រើនជាង ២៥០០០ អឺរ៉ូ និងតិចជាង ២០០,០០០ អឺរ៉ូ)

បន្ថែមលើលក្ខណវិនិច្ឆ័យសម្រាប់ការវាយតម្លៃអង្គការបេក្ខជននៃមូលនិធិការលើកស្ទួយសិទ្ធិនិងបង្កើនភាពអង់អាច បេក្ខជននៃមូលនិធិការស្វែងរកការគាំទ្រមតិប្រកបដោយប្រសិទ្ធភាព និង មូលនិធិសម្រាប់ឱកាសបន្ទាន់ភ្លាមៗសម្រាប់ប្រទេសមួយ នឹងត្រូវវាយតម្លៃដោយប្រើលក្ខណវិនិច្ឆ័យដូចខាងក្រោម៖

១. អភិបាលកិច្ចនិងសុច្ឆន្ទភាព

- បេក្ខជនដែលមានផែនការយុទ្ធសាស្ត្រមួយដែលស៊ីសង្វាក់គ្នានិងប្រាកដនិយម។ (ពិនិត្យមើលគុណភាព នៃការបង្កើតគោលបំណង លទ្ធផលគ្រោងទុក និងសូចនាករ ការពន្យល់អំពីជម្រើសយុទ្ធសាស្ត្រ)។
- បេក្ខជនមានគណនេយ្យភាពចំពោះនិងប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធភាពជាមួយប្រជាជនគោលដៅ / អ្នកទទួលបានផលចម្បង។ បេក្ខជន (ការគ្រប់គ្រង) ជំរុញនិងគាំទ្រឱ្យមានការរៀនសូត្រនិងដំណើរការឆ្លុះបញ្ចាំងផ្ទៃក្នុង។

២. លទ្ធកម្មនិងការគ្រប់គ្រងហិរញ្ញវត្ថុ

- គុណភាពនៃការគ្រប់គ្រងហិរញ្ញវត្ថុនិងរដ្ឋបាលគឺត្រូវគ្រប់គ្រាន់ដើម្បីធានាគណនេយ្យភាពខាងហិរញ្ញវត្ថុ។ (ថវិកា ផែនការផ្តល់ថវិកា ការគ្រប់គ្រងហិរញ្ញវត្ថុ របាយការណ៍ហិរញ្ញវត្ថុ)។

៣. ការគ្រប់គ្រងកម្មវិធីនិងគម្រោង

- បេក្ខជនមានដំណើរការត្រួតពិនិត្យនិងវាយតម្លៃសមស្របមួយ (ការចងក្រងឯកសារនិងការប្រមូលទិន្នន័យ ការឱ្យអ្នកពាក់ព័ន្ធចូលរួម គុណភាពនៃការវិភាគនិងការធ្វើមេរៀនដែលរៀនសូត្របាន) ។

៤. ធនធានមនុស្ស

- បេក្ខជនមានដំណើរការត្រួតពិនិត្យនិងវាយតម្លៃសមស្របមួយ (ការចងក្រងឯកសារនិងការប្រមូលទិន្នន័យ ការដាក់អ្នកពាក់ព័ន្ធឱ្យចូលរួម គុណភាពនៃការវិភាគនិងការរៀនសូត្រ) និងប្រើប្រាស់វាដើម្បីគោលបំណង រៀនសូត្រ។
- ចំនួន សមាសភាព និងឯកទេសរបស់បុគ្គលិកគឺគ្រប់គ្រាន់ទៅតាមគោលបំណងនិងកម្មវិធីរបស់បេក្ខជន។
មូលនិធិសម្រាប់ការច្នៃប្រឌិត និងការរៀនសូត្រ

មូលនិធិសម្រាប់ការច្នៃប្រឌិតថ្មីៗនិងការរៀនសូត្រ (យ៉ាងតិច ៥០០០ អឺរ៉ូ និងច្រើនបំផុត ២០០,០០០ អឺរ៉ូ) និងមូលនិធិសម្រាប់ឱកាសបន្ទាន់ភ្លាមៗ (យ៉ាងតិច ៥០០០ អឺរ៉ូ និងច្រើនបំផុត ២០០,០០០ អឺរ៉ូ)

បន្ថែមលើលក្ខណវិនិច្ឆ័យសម្រាប់ការវាយតម្លៃអង្គការបេក្ខជនស្នើមូលនិធិសម្រាប់ប្រទេសមួយមូលនិធិសម្រាប់ការច្នៃប្រឌិតថ្មីៗនិងការរៀនសូត្រ និងមូលនិធិសម្រាប់ការស្វែងរកការគាំទ្រមតិប្រកបដោយប្រសិទ្ធភាពសម្រាប់ពហុប្រទេស ត្រូវបានវាយតម្លៃដោយប្រើលក្ខណវិនិច្ឆ័យដូចខាងក្រោម៖

បន្ថែមពីលើលក្ខណវិនិច្ឆ័យទូទៅ មូលនិធិនឹងត្រូវវាយតម្លៃដោយប្រើលក្ខណៈវិនិច្ឆ័យខាង ក្រោម៖

១. អភិបាលកិច្ចនិងសុច្ឆន្ទៈភាព

- បេក្ខជនមានផែនការយុទ្ធសាស្ត្រមួយដែលស៊ីសង្វាក់និងប្រាកដនិយម (ការវិភាគបរិបទនិងបញ្ហា ទ្រឹស្តីនៃការផ្លាស់ប្តូរ (Theory of Change) គុណភាពនៃការបង្កើតគោលបំណង លទ្ធផលរំពឹងទុក ការពន្យល់អំពីជម្រើសយុទ្ធសាស្ត្រ) ។
- បេក្ខជនមានសមត្ថភាពកៀងគរធនធានហិរញ្ញវត្ថុគ្រប់គ្រាន់និង (ត្រង់ចំណុចដែលទាក់ទង) គឺមិនមានធនធានសម្ភារៈពីសមាជិក/អ្នកគាំទ្រ។
- បេក្ខជនគឺមានតម្លាភាពនិងគណនេយ្យភាពផ្ទៃក្នុង។ (ទំនាក់ទំនងរវាងបុគ្គល នាយកនិងគណកម្មការនាយក គុណភាពនៃដំណើរការសម្រេចចិត្ត) ។
- បេក្ខជនថែរក្សាទំនាក់ទំនងស្ថាប័នជាមួយអ្នកពាក់ព័ន្ធខាងក្រៅនិងធ្វើឱ្យគេមើលឃើញជាអ្នកមានកិត្តិយសសមនិងស្របច្បាប់។

- បេក្ខជនគឺមានសមត្ថភាពថែរក្សាសង្គតិភាព (ភាពត្រូវគ្នា) រវាងមហិច្ឆិតា ទស្សនវិស័យ យុទ្ធសាស្ត្រនិងប្រតិបត្តិការ។ គណៈគ្រប់គ្រងអាចធ្វើការជាយុទ្ធសាស្ត្រជាមួយសម្ពាធពីខាងក្រៅនិងតម្រូវការដែលប្រទាំងប្រទេសគ្នា។
- បេក្ខជនបង្កើតគោលបំណងដោយគិតពីស្ថានភាពស្ត្រីនិងបញ្ហានៃភាពស្មើគ្នារបស់យេនឌ័រ។

២. លទ្ធកម្មនិងការគ្រប់គ្រងហិរញ្ញវត្ថុ

- គុណភាពនៃការគ្រប់គ្រងហិរញ្ញវត្ថុត្រូវគ្រប់គ្រាន់ដើម្បីធានាឱ្យមានគណនេយ្យភាពនិងតម្លាភាពខាង ហិរញ្ញវត្ថុ។ (ថវិកា ផែនការផ្តល់ថវិកា ការគ្រប់គ្រងហិរញ្ញវត្ថុ និងរបាយការណ៍ហិរញ្ញវត្ថុ)។
- អង្គការរក្សាឱ្យមានគណនីដែលធ្វើសវនកម្មជារៀងរាល់ឆ្នាំ។

៣. ការគ្រប់គ្រងកម្មវិធីនិងគម្រោង

- បេក្ខជនមានដំណើរការត្រួតពិនិត្យនិងវាយតម្លៃសមស្របមួយ (ការទុកដាក់ឯកសារនិងការប្រមូលទិន្នន័យ ការដាក់អ្នកពាក់ព័ន្ធឱ្យចូលរួម គុណភាពនៃការវិភាគនិងការរៀនសូត្រ)និងការប្រើប្រាស់វាក្នុងគោលបំណងគណនេយ្យភាពនិងការរៀនសូត្រ។
- បេក្ខជន (ការគ្រប់គ្រង) ឆ្លើយតបដោយមានន័យគ្រប់គ្រាន់ចំពោះនិន្នាការ (trends) និងការផ្លាស់ប្តូរក្នុងបរិបទ និងប្រើប្រាស់យុទ្ធសាស្ត្រនិងបច្ចុប្បន្នភាពចំណេះដឹង (up-to-date)។

៥. ប្រសិនបើពាក្យសុំរបស់អ្នកមិនបានទទួលជោគជ័យ

អ្នកនឹងបានទទួលការជូនដំណឹងជាលាយលក្ខណ៍អក្សរ ប្រសិនបើអង្គការរបស់អ្នកមិនត្រូវបានអនុម័តឱ្យទទួលមូលនិធិដែលបានស្នើឡើង។ យោបល់ត្រឡប់ជាក់លាក់គឺត្រូវបានផ្តល់ចំពោះតែអ្នកដែលជាប់ក្នុងវគ្គប្រាជ្ញាប័ណ្ណោះ (ពិនិត្យគុណភាពគម្រោង) តាមដែលអាចធ្វើបាន។ អ្នកអាចទាក់ទងក្រុមការងារ វ៉ែយ ប្រចាំប្រទេសដើម្បីពិភាក្សាអំពីសំណើរបស់អ្នក។ ជាធម្មតា ដំណើរការយោបល់ត្រឡប់នេះជួយបេក្ខជន ដែលមិនទទួលបានជោគជ័យ ឱ្យកំណត់ចំណុចខ្សោយនៅក្នុងសំណើរបស់ពួកគេ ដើម្បីគិតឡើងវិញនិងដាក់សំណើសារជាថ្មី នៅពេលមានការប្រកាសឱ្យដាក់សំណើលើកក្រោយទៀត។

៦. បន្ទាប់ពីមូលនិធិត្រូវបានអនុម័ត

តើមានអ្វីកើតឡើង នៅពេលដែលអង្គការរបស់ខ្ញុំទទួលបានការអនុម័តឱ្យទទួលថវិកា?

ក្រុមការងារ វ័យ នឹងអញ្ជើញអ្នកមកពិភាក្សានិងសម្រេចគម្រោងជាផ្លូវការ។ ប្រការនេះផ្តល់ឱកាសពិនិត្យឡើងវិញលើការផ្លាស់ប្តូរដែលអាចកើតមានចាប់តាំងពីការសរសេរសំណើ។ កិច្ចពិភាក្សានឹងផ្តល់ផងដែរនូវឱកាសឱ្យ ក្រុមការងារ និងអង្គការរបស់អ្នក ដើម្បីពិនិត្យឡើងវិញនូវហានិភ័យគម្រោង និងធ្វើការកែតម្រូវខ្លះៗ ទៅលើសកម្មភាពតារាងពេលវេលា និងទិន្នផល ទៅតាមសេចក្តីត្រូវការ។ តាមរយៈការពិនិត្យឡើងវិញនូវសំណើ ក្រុមការងារ អាចមានសំណើនិងសំណួរខ្លះ ទៅអង្គការរបស់អ្នកដើម្បីពិនិត្យនិងពិចារណាកែសម្រួល។

កិច្ចព្រមព្រៀងផ្តល់ជំនួយនិមិ

កាលណាគម្រោងបានសម្រេចចុងក្រោយជាផ្លូវការហើយ ក្រុមការងារ នឹងចុះកិច្ចព្រមព្រៀងផ្តល់ជំនួយជាមួយអង្គការរបស់អ្នក។ កិច្ចព្រមព្រៀងផ្តល់ជំនួយនិមិនេះ គឺស្របទៅតាមអណត្តិ ដែលអង្គការអុកស្វាម បានព្រមព្រៀងជាមួយក្រសួងការបរទេសហូឡង់ដី ។

កិច្ចព្រមព្រៀងផ្តល់ជំនួយនឹងត្រូវចប់សព្វគ្រប់នៅពេលដែលសំណើគម្រោងបានកែសម្រួល និងបកស្រាយបានច្បាស់លាស់។ កិច្ចព្រមព្រៀងនឹងអនុវត្តក្នុងរយៈពេលនៃគម្រោង។ ផែនការពេលវេលានិងថវិកាដែលបានអនុម័តនឹងដាក់បញ្ចូលជាផ្នែកមួយនៃកិច្ចព្រមព្រៀងផ្តល់ជំនួយ។

កិច្ចព្រមព្រៀងផ្តល់ជំនួយនឹងដាក់ចេញនូវតម្រូវការនៅក្នុងក្របខណ្ឌជំនួយ និងលក្ខខណ្ឌចាំបាច់ដ៏ទៃទៀតដែលអង្គការរបស់អ្នកត្រូវអនុវត្តនិងអនុលោម ។ កិច្ចព្រមព្រៀងផ្តល់ជំនួយនឹងនិយាយផងដែរនូវស្តង់ដារនៃការបំពេញការងារនិងលក្ខខណ្ឌនៃការទម្លាក់ថវិកាដែលនឹងធ្វើឡើងជាដំណាក់កាល។ នៅក្នុងអង្គការរបស់អ្នក អ្នកដែលមានសិទ្ធិចុះហត្ថលេខា នឹងតម្រូវឱ្យចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ជំនួយ ។ គម្រោងដែលបានទទួលការអនុម័ត ជាធម្មតានឹងតម្រូវឱ្យចាប់ផ្តើមក្នុងរយៈពេលមួយខែបន្ទាប់ពីចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ជំនួយ ។

ការវាយតម្លៃលើការកសាងសមត្ថភាព របស់ស្ថាប័ននឹងត្រូវបញ្ចប់ជាមួយអ្នកទទួលជំនួយ ។ ផែនការធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពអ្នកទទួលជំនួយអាចដាក់បញ្ចូលក្នុងកិច្ចព្រមព្រៀងដែលសម្រេចជាផ្លូវការ ។ កិច្ចព្រមព្រៀងនឹងរៀបចំទៅតាមរយៈពេលនៃគម្រោង ។ ផែនការពេលវេលា និងការប្រមើលមើលនៃហិរញ្ញវត្ថុ នឹងត្រូវដាក់ចូលជាផ្នែកមួយរបស់កិច្ចព្រមព្រៀង ។ កិច្ចព្រមព្រៀងអភិវឌ្ឍសមត្ថភាពអាចអនុវត្តនិងគ្រប់គ្រងដោយរួមទៅតាមការស្នើសុំរបស់អ្នកទទួលមូលនិធិ។

ជំនួយបច្ចេកទេសទូទៅនិងការអភិវឌ្ឍសមត្ថភាពទាក់ទងនឹងការគ្រប់គ្រងគម្រោង រដ្ឋបាល និងគណនេយ្យ គឺជាផ្នែកសំខាន់មួយនៅក្នុងកិច្ចព្រមព្រៀង ។

តើ វ័យ នឹងត្រួតពិនិត្យនិងវាយតម្លៃជំនួយដោយរបៀបណា ?

អ្នកគ្រប់គ្រងនិងបុគ្គលិករបស់វ័យ នឹងត្រួតពិនិត្យនូវសុច្ឆរិតភាពនិងការបំពេញការងាររបស់គម្រោងទាំងអស់ ដែលទទួលបានការអនុម័ត ។ អ្នកគ្រប់គ្រង និងបុគ្គលិករបស់វ័យនឹងធ្វើទស្សនកិច្ចដល់កន្លែងអនុវត្តគម្រោង សវនកម្ម ហិរញ្ញវត្ថុ និងអធិការកិច្ច ទៅលើការអនុវត្តតាមដារយៈៗ។

ចំពោះគម្រោងទាំងអស់ អ្នកទទួលមូលនិធិនឹងតម្រូវឱ្យរក្សាទុកឱ្យបានល្អនូវកំណត់ត្រាហិរញ្ញវត្ថុ សម្រាប់ អធិការកិច្ចនៅពេលដែលត្រូវការ។ អ្នកទទួលមូលនិធិ នឹងត្រូវទទួលបានការពិនិត្យឡើងវិញដារយៈៗ និងជាទៀងទាត់និង ការចុះពិនិត្យមើលដោយមិនប្រាប់ឱ្យដឹងជាមុន ។ សវនកម្មប្រចាំឆ្នាំនឹងត្រូវធ្វើទៅលើគម្រោងទាំងអស់ដែលមានទឹក ប្រាក់ច្រើនជាង ១០០.០០០អឺរ។ ថវិកាសម្រាប់ធ្វើសវនកម្មគឺត្រូវដាក់ចូលក្នុងសំណើថវិកា។ ក្រៅពីនេះ មូលនិធិ មួយ ចំនួនដទៃទៀត នឹងត្រូវធ្វើសវនកម្មទៅតាមសំណើរបស់ក្រុមការងាររបស់វ័យប្រចាំប្រទេស។

តើអង្គការរបស់អ្នក ត្រូវប្រារព្ធស្របចំជាមួយ វ័យ ដោយរបៀបណា?

យើងចង់ឱ្យអ្នកបានទទួលជោគជ័យ។ ប្រសិនបើអង្គការរបស់អ្នក មានសំណួរឬការបារម្ភអ្វីអំពីកិច្ចព្រមព្រៀង ឬរបៀបធ្វើរបាយការណ៍ សូមកុំព្រួយបារម្ភក្នុងការទាក់ទងមកយើង។ យើងរីករាយនឹងឆ្លើយសំណួររបស់អ្នក និងជួយអ្នក ឱ្យបំពេញតាមតម្រូវការដែលចែងក្នុងកិច្ចព្រមព្រៀង។ អ្នកទំនាក់ទំនងទីមួយរបស់គម្រោងនឹងមានដាក់ក្នុងកិច្ចព្រម ព្រៀង។ យើងសូមស្វាគមន៍អ្នក ក្នុងការទាក់ទងមកយើងដើម្បីជជែកគ្នាអំពីការធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពអង្គការ របស់អ្នក (ប្រតិបត្តិការ ការគ្រប់គ្រង និងបច្ចេកទេស) ក្រុមការងាររបស់យើងអាចផ្តល់យោបល់ជូនបាន។

ប្រសិនបើអង្គការរបស់អ្នកមិនអាចធ្វើបានតាមតម្រូវការរបស់មូលនិធិ អ្នកត្រូវតែទាក់ទងមកយើង។ ក្រុមការ ងារយើង នឹងព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីធ្វើការជាមួយអ្នកដើម្បីឱ្យបានដំណោះស្រាយសម្រាប់ជួយអង្គការរបស់ អ្នកឱ្យដំណើរការទៅមុខ និងរៀនសូត្រពីការរាំងស្ទះ។ ក្នុងករណីខ្លះ ដែលជាលទ្ធផលបណ្តាលមកពីព្រឹត្តិការណ៍ដែល ហួសពីសមត្ថភាពគ្រប់គ្រងរបស់អ្នក អ្នកអាចស្នើសុំឱ្យមានការកែប្រែលើគម្រោង។ សំណើសុំកែប្រែគម្រោងគឺកំពុង បង្កើតនៅឡើយ។ ក្លាមៗនៅពេលអ្នកគិតថាកាលៈទេសៈអាចតម្រូវឱ្យមានការផ្លាស់ប្តូរទៅលើគម្រោងរបស់អ្នក សូម ទាក់ទងជាមួយជនបង្គោលរបស់យើង ដែលទទួលខុសត្រូវចំពោះគម្រោងរបស់អ្នក ដើម្បីទទួលបានការណែនាំមុននឹង ដាក់សំណើ។

តើអង្គការរបស់អ្នករាយការណ៍មក វ័យ ដោយរបៀបណា?

អង្គការរបស់អ្នកនឹងត្រូវរាយការណ៍មកក្រុមការងារ វ័យ អំពីការផ្លាស់ប្តូរធំៗ និងហិរញ្ញវត្ថុនៃការអនុវត្តគម្រោង របស់អ្នក។ យើងបានកំណត់ទម្រង់របាយការណ៍២ផ្សេងគ្នា សម្រាប់តាមដានវឌ្ឍនភាពនៃគម្រោងរបស់អ្នក នោះគឺ៖ ការផ្លាស់ប្តូររយៈពេលខ្លី សម្រាប់របាយការណ៍ក្នុងកំឡុងពេលតិចជាងមួយឆ្នាំ (ទម្រង់របាយការណ៍ប្រហាក់ប្រហែល និងទម្រង់របាយការណ៍រាល់៦ខែម្តង) និងការផ្លាស់ប្តូររយៈពេលវែង ដែលជារបាយការណ៍បញ្ចប់គម្រោង ។ ជាអប្បបរ មា មូលនិធិ វ័យ ត្រូវការរបាយការណ៍រៀងរាល់៦ខែម្តង ។

សូមទាញយកសេចក្តីសង្ខេបខ្លីៗអំពីប្រភេទទម្រង់របាយការណ៍នីមួយៗ៖

ក. ការផ្លាស់ប្តូររយៈពេលខ្លី

របាយការណ៍ក្នុងទម្រង់របាយការណ៍រយៈពេលខ្លីនេះ គួរបញ្ចូលព័ត៌មានមួយចំនួនដូចខាងក្រោម៖

- មជ្ឈដ្ឋានខាងក្រៅ៖ ការផ្លាស់ប្តូរសំខាន់ៗ កើតឡើងក្នុងបរិបទមូលដ្ឋាន បរិបទជាតិ តំបន់ ឬពិភពលោក (ឧទាហរណ៍៖ ការផ្លាស់ប្តូរលើបទដ្ឋានគតិយុត្តិដែលមានស្រាប់) ដែលពាក់ព័ន្ធជាមួយ និងមានឥទ្ធិពលលើគម្រោង និងក្រុមគោលដៅរបស់អ្នក។
- វឌ្ឍនភាពទៅលើការផ្លាស់ប្តូរធំៗ៖ ការផ្លាស់ប្តូរធំៗសម្រេចបានក្នុងកំឡុងពេលរបាយការណ៍ និងការបែងចែកថវិកា សកម្មភាពគ្រោងទុកសម្រាប់របាយការណ៍បន្ទាប់ ការផ្លាស់ប្តូរលើផែនការដើមនិងមូលហេតុ ជាដើម។
- ការផ្សារភ្ជាប់ជាមួយអ្នកពាក់ព័ន្ធនានានៃគម្រោងរបស់អ្នក៖ តើសកម្មភាពប្រភេទណាខ្លះដែលអ្នកបានប្រើប្រាស់ក្នុងការផ្សារភ្ជាប់ជាមួយក្រុមគោលដៅនៃគម្រោងរបស់អ្នក? សកម្មភាពណាមួយដែលអ្នកទទួលបានជោគជ័យជាពិសេស? តើអ្នកជួបប្រទះការលំបាកក្នុងការផ្សារភ្ជាប់ ឬធ្វើការជាមួយក្រុមទាំងនោះឬទេ?
- ការវិភាគបញ្ហា និងយុទ្ធសាស្ត្រកាត់បន្ថយហានិភ័យ
- ការរៀនសូត្រ និងរបកគំហើញថ្មីនៃគម្រោង៖ អ្វីខ្លះដែលអ្នកបានរៀនសូត្រពីការអនុវត្តគម្រោងរបស់អ្នកកន្លងមក? តើអ្នកចងក្រងការរៀនសូត្រទាំងនោះយ៉ាងដូចម្តេច? ប្រសិនបើការរៀនសូត្រត្រូវបានចងក្រងជាឯកសារលើប្រព័ន្ធអ៊ីនធឺណិត សូមផ្តល់បញ្ជី លីង និងគេហទំព័រ ។ តើអ្វីខ្លះដែលអ្នកនឹង ឬ ក្រុមដែលងាយរងគ្រោះនិងក្រុមដែលត្រូវបានគេអើសអើង (អ្នកទទួលផលពីគម្រោងរបស់អ្នក) បានធ្វើអ្វីប្លែកខ្លះដែលជាលទ្ធផលនៃគម្រោងនេះ? របាយការណ៍នៃការផ្លាស់ប្តូរគម្រោង រឺយ? តើមូលនិធិ រឺយ អាចឲ្យអ្នក (នឹង ឬអង្គការដទៃទៀតដែលជាដៃគូរបស់គម្រោងអ្នក) ប្រើប្រាស់គំនិត នឹង ឬរបកគំហើញថ្មីៗឬទេ? ប្រសិនបើបាទ/ចាស តើប្រើប្រាស់យ៉ាងដូចម្តេច?
- លទ្ធផលនៃគម្រោង៖ សកម្មភាព ទិន្នផលក្នុងរយៈពេលធ្វើរបាយការណ៍ និងលទ្ធផលរំពឹងទុក។
- ការត្រួតពិនិត្យ និងវាយតម្លៃរបស់អ្នក ផ្សារភ្ជាប់ជាមួយក្របខណ្ឌ ការត្រួតពិនិត្យវាយតម្លៃ និងការរៀនសូត្ររបស់គម្រោង រឺយ ពិភពលោក៖ តើគម្រោងរបស់អ្នករួមចំណែកលើកស្ទួយលទ្ធផលណាមួយក្នុងចំណោមលទ្ធផលទាំង ៣ របស់គម្រោង រឺយ ពិភពលោក?

ខ. ការផ្លាស់ប្តូររយៈពេលវែង

ទម្រង់របាយការណ៍រយៈពេលវែងនេះ ផ្តោតលើចំណុចទាំងអស់ខាងលើ រួមជាមួយចំណុចសំខាន់បន្ថែមទៀតខាងក្រោម៖

- វឌ្ឍនភាពធៀបទៅនឹងសំណួររៀនសូត្ររបស់អ្នក៖ តើអ្នកបានទៅរកក្រុមគោលដៅយ៉ាងដូចម្តេច ហើយអ្នកធ្វើការជាមួយនរណាដើម្បីទៅរកក្រុមនីមួយៗ ?
- យើងបានគូសបញ្ជាក់លំអិតនូវបញ្ហានានាទាក់ទិនទៅនឹងការពង្រឹងសិទ្ធិនិងភាពអង់អាច (ការបង្កើតទីសុវត្ថិភាព សាងភាពជឿជាក់និងជំនាញ) ការសាងសម្ព័ន្ធភាព និងឧបករណ៍សម្រាប់ការកៀងករស្វែងរកការគាំទ្រមតិ។
- រឿងរ៉ាវផ្លាស់ប្តូរ៖ ពេលបញ្ចប់គម្រោងរបស់អ្នក យើងសូមឲ្យអ្នកគិតអំពីរឿងរ៉ាវផ្លាស់ប្តូររបស់បុគ្គលម្នាក់ៗ ក្រុមដែលគម្រោងរបស់អ្នកបានរួមចំណែក ។ របៀបដែលអ្នកនឹងរៀបរាប់អំពីរឿងនឹងត្រូវបានបើកចំហ តាមរយៈការសរសេររឿង សារជាសម្លេង និងវីដេអូ ជាដើម។ យើងបានចាត់ថ្នាក់ប្រភេទនៃរឿងរ៉ាវផ្លាស់ប្តូរដែលយើងចង់ដឹងវាស្ថិតនៅក្នុងរបាយការណ៍ខ្លួនឯង។ មន្ត្រីត្រួតពិនិត្យ និងវាយតម្លៃ ថ្នាក់ពិភពលោករបស់យើង នឹងចោទសំណួរទាក់ទងនឹងរឿងរ៉ាវទាំងនោះ។

ជាទូទៅ ដើម្បីធានាថាការរៀនសូត្រពីដំណើរការមិនបាត់បង់នោះ អ្នកទទួលមូលនិធិគួរឆ្លុះបញ្ចាំងលើដំណើររៀនសូត្ររបស់កម្មវិធីទៅក្នុងគម្រោង។ ផ្អែកលើរបៀបវារៈផ្លាស់ប្តូររបស់អង្គការនិងសំណួររៀនសូត្រ អ្នកទទួលមូលនិធិនឹងត្រូវអញ្ជើញឱ្យចូលរួមក្នុងព្រឹត្តិការណ៍រៀនសូត្រក្នុងមូលដ្ឋាន ឬសហគមន៍អនុវត្តថ្នាក់ជាតិឬអន្តរជាតិ។ ដោយមានបទពិសោធន៍ពីគម្រោងរបស់ពួកគេ អ្នកទទួលមូលនិធិ នឹងរួមចំណែកក្នុងដំណើរការរៀនសូត្រអំពីការផ្លាស់ប្តូរដោយផ្អែកលើបទពិសោធន៍ជាក់ស្តែង។ អ្នកទទួលមូលនិធិ ត្រូវធ្វើការវាយតម្លៃជាមួយអង្គការ ក្រុមគោលដៅនិងអ្នកពាក់ព័ន្ធសំខាន់ៗអំពីកត្តាប្រឈមដែលបានជួបប្រទះនិងយុទ្ធសាស្ត្រដែលបានបង្កើតដើម្បីដោះស្រាយកត្តាប្រឈមទាំងនេះ អំពីរបៀបចូលរួមរបស់អ្នកពាក់ព័ន្ធទាំងអស់។ ការសរសេរទុកនូវគំនិតរបស់អ្នកអំពីដំណើរការ ក៏ដូចជាលទ្ធផលនិងគំនិតផ្សេងទៀត នឹងជាឧត្តមប្រយោជន៍ក្នុងការបញ្ជ្រាបចំណេះដឹងទៅក្នុងសង្គម ផលិតផលរៀនសូត្រ និងរបៀបដែលពួកគេអាចប្រើប្រាស់បានទូលំទូលាយថែមទៀតនៅក្នុងកម្មវិធី វ័យ ។ ក្រុមការងារវ័យប្រចាំប្រទេសនឹងអាចផ្តល់ការគាំទ្រនិងសេចក្តីណែនាំបាន។

រាយការណ៍អំពីហិរញ្ញវត្ថុនឹងធ្វើឡើងស្របទៅតាមទំហំ និងរយៈពេលរបស់មូលនិធិ ដែលនឹងត្រូវបញ្ចូលទៅក្នុងកិច្ចព្រមព្រៀង ។ របាយការណ៍ហិរញ្ញវត្ថុត្រូវប្រើទម្រង់ដែលបានផ្តល់ជូន។

អង្គការរបស់អ្នកនឹងរក្សាឱ្យមានសៀវភៅកត់ត្រាមួយដាច់ដោយឡែកសម្រាប់មូលនិធិរបស់កម្មវិធី វ័យ ដែលត្រូវកត់ចូលនូវការចំណាយរបស់គម្រោងទាំងអស់។ ផ្អែកលើសៀវភៅកំណត់ត្រានេះ អ្នកនឹងគណនារកការចំណាយរបស់គម្រោងតាមខ្ទង់ចំណាយ ដាក់វាចូលទៅក្នុងគូឡានសមស្របមួយនៅក្នុងទម្រង់ ហើយគណនា ក្នុងគូឡានដាច់ដោយឡែកមួយ រកចំនួនលុយដែលនៅសល់ក្នុងខ្ទង់ចំណាយនោះនិងភាគរយ។ អ្នកអាចចល័តថវិកា ពីខ្ទង់មួយទៅខ្ទង់មួយទៀត ប៉ុន្តែបានតែអតិបរមា ១០% ប៉ុណ្ណោះ ហើយត្រូវប្រាប់ក្រុមការងារថ្នាក់ជាតិរបស់កម្មវិធី វ័យ ឱ្យបានដឹងជានិច្ចអំពីការផ្លាស់ប្តូរបែបនេះ។ ប្រសិនបើអ្នកត្រូវការការផ្លាស់ប្តូរលើសពី ១០% អ្នកត្រូវសុំការសម្រេចពីក្រុមការងាររបស់កម្មវិធី វ័យ ជាមុន។

ឯកសារគាំទ្រដែលបញ្ជាក់ថាអ្នកប្រាកដជាបានធ្វើការចំណាយមែននោះ នឹងត្រូវរក្សាទុកក្នុងប្រព័ន្ធទុកដាក់ឯកសារសម្រាប់រយៈកាល ១០ឆ្នាំ ក្រោយពីគម្រោងបានបញ្ចប់សម្រាប់ការធ្វើសវនកម្មណាមួយដែលអាចកើតមាន។ ក្រុម ការងារកម្មវិធី វ៉ែយ ប្រចាំប្រទេស នឹងផ្តល់ឱ្យអ្នកនូវសេចក្តីពិស្តារបន្ថែមទៀតអំពីឯកសារ គាំទ្រមួយណាដែលអ្នកត្រូវរក្សាទុកក្នុងប្រព័ន្ធទុកដាក់ឯកសារ។

ទម្រង់

ទម្រង់សមស្របទាំងឡាយដូចជា សំណើគម្រោង ទម្រង់ថវិកា ក៏ដូចជាទម្រង់វាយតម្លៃនឹងប្រែប្រួលទៅតាមសេចក្តីប្រកាសឱ្យដាក់សំណើដែលអាចទាញយកបានតាមរយៈ: via <https://voice.global/calls-for-proposals-overview/> ។

៧. ការក្លែងបន្លំ និងអំពើពុករលួយ

ការក្លែងបន្លំ គឺជាការទាញយកផលចំណេញដោយទុច្ចរិត តាមរយៈការបោក ឬមធ្យោបាយនានា។ មូលនិធិវ៉ែយ មិនទ្រាំទ្រដាច់ខាត ចំពោះសកម្មភាពក្លែងបន្លំ និងពុករលួយគ្រប់រូបភាព។ នេះមានន័យថា មូលនិធិ វ៉ែយ គាំទ្រដោយគោលការណ៍របស់អង្គការអុកស្វាម និងអង្គការហ៊ីរ៉ូស នឹងពុំលើកលែងគ្រប់ទម្រង់នៃការក្លែងបន្លំ និងពុករលួយក្នុងដំណើរប្រតិបត្តិការ ដូចជា ការឲ្យសំណូក ការជួយសម្រួល ឬលាក់លៀមការបង់ប្រាក់សម្រាប់មូលហេតុនានា។ អង្គការដែលទទួលបានការគាំទ្រថវិកា គួរមានយន្តការរួចស្រេចសម្រាប់ចាត់ការរាល់អំពើក្លែងបន្លំ ដូចជា វិធានការណ៍ការពារ ការស៊ើបអង្កេត និងការរាយការណ៍។

ប្រសិនបើអ្នកមានការសង្ស័យលើភាពមិនប្រក្រតីណាមួយ សូមរាយការណ៍ទៅកាន់នាយកប្រតិបត្តិប្រចាំប្រទេស ឬតំបន់ដែលទទួលបន្ទុក ឬអ្នកគ្រប់គ្រងកម្មវិធីមូលនិធិ វ៉ែយ ទូទាំងពិភពលោក ដែលអាចរាយការណ៍បន្ទាន់ទៅក្រសួងការបរទេសរបស់ប្រទេសហូឡង់ដ៍។ វ៉ែយ និងក្រសួងការបរទេស នឹងរក្សាសិទ្ធិក្នុងការស៊ើបអង្កេតរាល់ការសង្ស័យលើករណីក្លែងបន្លំ។ គ្រប់ករណីជាប់សង្ស័យទាំងអស់ នឹងត្រូវបានគ្រប់គ្រង និងស៊ើបអង្កេត យ៉ាងសម្ងាត់បន្ទាន់ និងផ្លូវការ ។

នាយកប្រតិបត្តិប្រចាំប្រទេសឬតំបន់ នឹងដោះស្រាយបញ្ហាក្នុងរយៈពេល២សប្តាហ៍ បន្ទាប់ពីបានទទួលបណ្តឹង។ ប្រសិនបើបណ្តឹងពុំត្រូវបានដោះស្រាយទាន់ពេល ឬបំពេញសេចក្តីពេញចិត្តរបស់ដើមបណ្តឹងទេ អ្នកគ្រប់គ្រងកម្មវិធីមូលនិធិ វ៉ែយ នឹងចាត់ឲ្យមានការស៊ើបអង្កេតលើពាក្យបណ្តឹង។ ក្នុងករណីដែលអ្នកគ្រប់គ្រងកម្មវិធី ពុំបានចាត់ការពាក្យបណ្តឹង ស្របតាមការពេញចិត្តទៀត នោះការដោះស្រាយនឹងត្រូវបញ្ជូនបន្តឲ្យគណកម្មាធិការអចិន្ត្រៃយ៍របស់វ៉ែយ ដែលមានអំណាចក្នុងការធ្វើសេចក្តីសម្រេចចុងក្រោយលើរាល់បណ្តឹង ដោយយោងតាមសេចក្តីសម្រេចរបស់ the Dutch Staatscourant កាលពីថ្ងៃទី២ ធ្នូ ២០១៦។

យើងក៏សូមណែនាំអ្នកអំពីគោលនយោបាយផ្អែកព្រៃដែលអាចរកបានតាមរយៈ: www.voice.global